



၂၀၂၀

ទស្សនៈ

អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ជាក្រុមហ៊ុនមូលបត្រឈានមុខគេក្នុងប្រទេសកម្ពុជា ផ្តល់នូវសេវាបំផុតលើវិស័យមូលបត្រ ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍។

បេសកកម្ម

បេសកកម្មរបស់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី គឺផ្តល់ជូនអតិថិជន អ្នកវិនិយោគ និងសាធារណជននូវជម្រើសវិនិយោគដ៏សម្បូរបែបលើមូលបត្រ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីលើក ស្ទួយជីវភាពរស់នៅ និងប្រកបចំណូលឱ្យប្រសើរឡើង ដោយអនុវត្តឱ្យបាននូវនិរន្តរភាព និងបង្កើតនូវអត្ថ ប្រយោជន៍ជូនដល់ភាគហ៊ុនិក កម្មករនិយោជិត ព្រមទាំងសហគមន៍ទាំងអស់។ យើងប្រកាន់ខ្ជាប់ជានិច្ច នូវគោលការណ៍សីលធម៌ វិជ្ជាជីវៈ សង្គម ច្បាប់ និងបរិស្ថានប្រកបដោយកម្រិតខ្ពស់បំផុត។

របាយការណ៍នេះរៀបចំ និងចេញផ្សាយ ដោយ ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី។ សម្រាប់ព័ត៌មានបន្ថែម និង ចម្ងល់ផ្សេងៗ សូមទាក់ទងមក ៖

ការិយាល័យ ៖

ជាន់ទី៥ អគារអេស៊ីលីដា #៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រ កម្ពុជា

ប្រអប់សំបុត្រលេខ ៖ ១១៤៩

ទូរស័ព្ទ៖(០)២៣ ៩៩៩ ៩៦៦/ ៩៩៩ ៩៧៧/ ៧២៣ ៣៨៨

អ៊ីម៉ែល៖ info@acledasecurities.com.kh

វេបសាយ៖ www.acledasecurities.com.kh

ទិន្នន័យហិរញ្ញវត្ថុសង្ខេប

២០២០ បានធ្វើសវនកម្មរួច		២០១៩ បានធ្វើសវនកម្មរួច	
ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល


ស្ថានភាពហិរញ្ញវត្ថុ

ក.ទ្រព្យសកម្មសរុប	២.១៨៥.៩០៥	៨.៨៤១.៩៨៦	២.១៣៨.៦៥៣	៨.៧១៥.០១២
ខ.បំណុលសរុប	១៦៧.៦០៤	៦៧៧.៩៥៨	១៣៥.២២៩	៥៥១.០៥៩
គ.មូលធនសរុប	២.០១៨.៣០១	៨.១៦៤.០២៨	២.០០៣.៤២៤	៨.១៦៣.៩៥៣


លទ្ធផលហិរញ្ញវត្ថុ

ក.ចំណូលសរុប	៣៧១.៥៥៤	១.៥១៤.៨២៦	១២៩.៣៩២	៥២៤.២៩៦
ខ.ខាតមុនបង់ពន្ធប្រាក់ចំណេញ	(៣.១៨៨)	(១២.៩៩៦)	(១៤១.៦៩៦)	(៥៧៤.១៥២)
គ.ចំណេញ/ខាតសុទ្ធត្រាយបង់ពន្ធ	១៤.៨៧៧	៦០.៦៥៥	(១៤៧.៣០៤)	(៤៧៧.៨៥៦)


លទ្ធផលសម្រេចបាន




ទំហំជួញដូរ



តម្លៃជួញដូរ (ដុល្លារអាមេរិក)



ចំណែកទីផ្សារ



មាតិកា

របាយការណ៍ប្រធានក្រុមប្រឹក្សាភិបាល.....	៥
របាយការណ៍អគ្គនាយក.....	៨
អង្គការលេខ.....	១២
អភិបាលកិច្ចសាជីវកម្ម.....	១២
តារាងទុនិក.....	១៣
ក្រុមប្រឹក្សាភិបាល.....	១៣
គណៈកម្មាធិការប្រតិបត្តិ.....	១៦
គណៈគ្រប់គ្រង.....	១៧
ក្រុមសីលធម៌.....	១៩
និរន្តរភាពបរិស្ថាន និងសង្គម.....	២០
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល.....	២២
របាយការណ៍របស់សវនករឯករាជ្យ.....	២៧
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ.....	៣១
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ.....	៣២
របាយការណ៍ស្តីពីបម្រែបម្រួលមូលធន.....	៣៤
របាយការណ៍លំហូរសាច់ប្រាក់.....	៣៥
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ.....	៣៦

របាយការណ៍ប្រធានក្រុមប្រឹក្សាភិបាល



លោកស្រី ឃ៉ាន អមរា

ប្រធានក្រុមប្រឹក្សាភិបាល

“ជំនួសមុខឱ្យក្រុមប្រឹក្សាភិបាលនៃអេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ដែលជាក្រុមហ៊ុនជើងសាមូលបត្រ នាងខ្ញុំមានក្តីសោមនស្សរីករាយ ក្នុងការបង្ហាញនូវរបាយការណ៍ប្រចាំឆ្នាំ២០២០ ដល់ភាគហ៊ុនិក និង អ្នកពាក់ព័ន្ធផ្សេងៗទៀតរបស់អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី។”

សេដ្ឋកិច្ចកម្ពុជា

ទោះបីមានផលប៉ះពាល់ដោយសារកូវីដ-១៩ ក្នុងឆ្នាំ២០២០ ទៅលើវិស័យមួយចំនួនក្តី ក៏សកម្មភាពសេដ្ឋកិច្ចកម្ពុជានៅតែដំណើរការជាប្រក្រតី ដោយសារតែវិស័យមួយចំនួននៅតែដំណើរការធម្មតា និងមានកំណើនលើសពីឆ្នាំ២០១៩ ទៅទៀត។ លទ្ធផលនេះ គឺដោយសារតែរាជរដ្ឋាភិបាលកម្ពុជា មានវិធានការត្រឹមត្រូវ និងទាន់ពេល ព្រមទាំងមានការចូលរួម និងជឿទុកចិត្តពីប្រជាពលរដ្ឋ និងមជ្ឈដ្ឋានផ្សេងៗ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

វិស័យមូលបត្រក្នុងព្រះរាជាណាចក្រកម្ពុជា

ដោយសារតែព្រះរាជាណាចក្រកម្ពុជាមានសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ចនៅតែបន្តមាននិរន្តរភាព ទើបធ្វើឱ្យមានក្រុមហ៊ុនធានាទិញមូលបត្រចំនួន៦ ក្រុមហ៊ុនពាណិជ្ជកម្មមូលបត្រចំនួន១ ក្រុមហ៊ុនឈ្នួញជើងសាមូលបត្រចំនួន៤ ក្រុមហ៊ុនចែកចាយលក់មូលបត្រចំនួន២ និងក្រុមហ៊ុនបោះផ្សាយមូលបត្រចំនួន១៣ ដែលក្នុងនោះ ក្រុមហ៊ុនចំនួន៧ បានចុះបញ្ជីបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈ ខណៈក្រុមហ៊ុន៦ ផ្សេងទៀតបានចុះបញ្ជីបោះផ្សាយមូលបត្របំណុលជាសាធារណៈ នៅផ្សារមូលបត្រកម្ពុជា។ ក្រុមហ៊ុនបោះផ្សាយមូលបត្រ ត្រូវបានរំពឹងថានឹងនៅតែបន្តកើនឡើងផងដែរនៅក្នុងឆ្នាំ២០២១។ យើងខ្ញុំសូមស្វាគមន៍ចំពោះបទប្បញ្ញត្តិថ្មីៗដែលបានចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណៈកម្មការមូលបត្រកម្ពុជា ព្រមទាំងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដែលផ្តោតលើការឆ្លើយតបទៅនឹងតម្រូវការកាត់បន្ថយហានិភ័យការពារផលប្រយោជន៍របស់ភាគីពាក់ព័ន្ធ ហើយជាពិសេសដើម្បីពង្រឹងការការពារសិទ្ធិស្របច្បាប់របស់វិនិយោគិន ក្នុងចំណោមយន្តការជាច្រើនផ្សេងទៀត

ដែលមានគោលដៅល្អបំផុតដើម្បីធានាកំណើនប្រកបដោយនិរន្តរភាពនៅក្នុងវិស័យមូលបត្រក្នុងព្រះរាជាណាចក្រកម្ពុជា។

អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

ក្នុងឆ្នាំ២០២០ នេះ ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី បានបន្តអនុវត្តគោលដៅចម្បង ដែលបានចែងនៅក្នុងយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ (២០២០ ដល់ ២០២៤) របស់ខ្លួន ដើម្បីក្លាយជាក្រុមហ៊ុនឈ្មួញជើងសាមូលបត្រឈានមុខគេជាមួយនឹងការប្រកួតប្រជែងក្នុងទីផ្សារ។ ការផ្តល់តម្លាភាព និងទំនុកចិត្ត ទៅដល់អ្នកដែលពាក់ព័ន្ធ គឺជាចំណូលរយៈពេលវែង ដោយយើងនៅតែបន្តគាំទ្រដល់របៀបវារៈកំណើនសេដ្ឋកិច្ច និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ចតុកោណរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី នៅតែបន្តពង្រឹងគំរូអាជីវកម្មរបស់ខ្លួន និងសម្រួលដល់ការផ្តល់សេវាកម្មជូនដូចមូលបត្រដល់អតិថិជន នៅលើផ្សារមូលបត្រកម្ពុជា ដើម្បីស្វែងរកប្រាក់ចំណូលប្រកបដោយនិរន្តរភាពយូរអង្វែង និងផ្តល់ផលប្រយោជន៍ដល់ភាគហ៊ុនិករបស់ខ្លួន។

ក្នុងឆ្នាំនេះ និងឆ្នាំក្រោយតទៅមុខទៀត អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី នឹងនៅតែបន្តបង្កើនសេវាជូនដូចមូលបត្រដ៏ល្អប្រសើរ និងមានភាពងាយស្រួលដល់អតិថិជន។

សមាសភាពក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានអភិបាលសរុបចំនួន ៣រូប ដែលក្នុងនោះមាន ២រូប ជាអភិបាលមិនប្រតិបត្តិ និង ១រូបទៀត ជាអភិបាលប្រតិបត្តិ។ ក្នុងឆ្នាំ២០២០ មិនមានការផ្លាស់ប្តូរសមាសភាពក្រុមប្រឹក្សាភិបាលទេ។

អភិបាលកិច្ច

ក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រង មានភារកិច្ចទទួលខុសត្រូវធានាឱ្យបាននូវរាល់ប្រតិបត្តិការរបស់អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ទាំងអស់ ត្រូវបាន និងកំពុងអនុវត្តស្របតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ក៏ដូចជាប្រតិបត្តិការដែលនឹងកើតឡើងនាពេលខាងមុខផងដែរ។

ដោយយោងលើតួនាទី និងភារកិច្ច ក្រុមប្រឹក្សាភិបាលត្រូវជួបប្រជុំ ៤ដង យ៉ាងទៀងទាត់ក្នុងមួយឆ្នាំ ដោយពិនិត្យមើលលើការអនុវត្តរបស់គណៈគ្រប់គ្រង និងត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពលើប្រតិបត្តិការរបស់អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី។

ទស្សនៈវិស័យឆ្នាំ២០២១

ផ្អែកទៅតាមការវិភាគ និងព្យាករណ៍របស់ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា នឹងមានកំណើនជិត៤ភាគរយនៅក្នុងឆ្នាំ២០២១ និងការរកឃើញរ៉ាក់សាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ស្ថានភាពសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា នឹងប្រសើរឡើងវិញ ដោយសារតែមានការរំពឹងថាលំហូរនៃការវិនិយោគផ្ទាល់ពីបរទេសនឹងវិលត្រឡប់មកដូចដើម និងការចាប់ផ្តើមដំណើរការប្តូរប្រេងថ្មីៗនេះ ដែលជាប្រភពចំណូលថ្មីមួយទៀតដល់រដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យអាទិភាពនានា។

ការទទួលស្គាល់

ក្នុងនាមក្រុមប្រឹក្សាភិបាល នាងខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជន ភាគហ៊ុនិក អភិបាល គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់លំដាប់ថ្នាក់របស់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ទាំងអស់ដែលបានគាំទ្រ និងខិតខំប្រឹងប្រែងអនុវត្តតាមយុទ្ធសាស្ត្ររបស់ខ្លួន ធ្វើឱ្យ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី សម្រេចបានជោគជ័យតាមគោលដៅ និងបំណងរបស់ខ្លួន។

យើងខ្ញុំក៏សូមសម្តែងនូវការដឹងគុណដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណៈកម្មការមូលបត្រកម្ពុជា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងយុទ្ធសាស្ត្រ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែជួយគាំទ្រ និងប្រឹងប្រែងអភិវឌ្ឍឧស្សាហកម្មហិរញ្ញវត្ថុកម្ពុជា ជាពិសេសវិស័យមូលបត្រ។

យើងខ្ញុំសូមធានាចំពោះអតិថិជនព្រមទាំងភាគហ៊ុនិកទាំងអស់ថា នៅឆ្នាំ២០២១នេះ យើងខ្ញុំនឹងបន្តយកចិត្តទុកដាក់ និងបន្តខិតខំប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការសម្រេចឱ្យបាននូវភាពជោគជ័យ រីកចម្រើន និងមាននិរន្តរភាព ព្រមទាំងផ្តល់នូវគោលដៅយុទ្ធសាស្ត្រ ក្នុងការបង្កើនប្រាក់ចំណេញនាពេលអនាគត ក៏ដូចជាពង្រឹងជំហររបស់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។



លោកស្រី ហ៊ង សម្បត្តិ

ប្រធានក្រុមប្រឹក្សាភិបាល

អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

ថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤

រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២១

របាយការណ៍អគ្គនាយក



លោក ស៊ីម ស៊ីថា

អគ្គនាយក

“ការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយអេឡិចត្រូនិក ស្វ័យប្រវត្តិ សម្រាប់បម្រើ និងផ្តល់ភាពងាយស្រួល ព្រមទាំង ការការពារសុវត្ថិភាព ដល់វិនិយោគិន ជាគោលដៅយុទ្ធសាស្ត្រ របស់ អេស៊ីលីដា ស៊ីយូរីធី ភីអិលស៊ី ក្នុងឆ្នាំ២០២១ និងឆ្នាំ បន្ទាប់ទៀត។”

សមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២០

ស្ថានភាពប្រកួតប្រជែង

បច្ចុប្បន្ននេះ សាធារណជនក៏ដូចជាគ្រឹះស្ថានសាធារណៈ និងឯកជនគ្រប់វិស័យ មានការយល់ដឹងច្រើនអំពី វិស័យមូលបត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលមួយជម្រុញឲ្យមានការរីក ចម្រើនក្នុងវិស័យមូលបត្រ។ ដោយហេតុដូច្នេះ អេស៊ីលីដា ស៊ីយូរីធី ភីអិលស៊ី បានបន្តឈរនៅលើយុទ្ធសាស្ត្រ ដ៏រឹងមាំ ក្នុងការផ្តល់នូវសេវាកម្មមូលបត្ររបស់ខ្លួន ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួល តម្លាភាព និង ទំនុកចិត្តដល់វិនិយោគិន និងធានាឲ្យមាននូវនិរន្តរភាពនៃអាជីវកម្ម ព្រមទាំងអភិវឌ្ឍន៍ឲ្យក្លាយជាក្រុមហ៊ុនមូល បត្រដែលនាំមុខគេក្នុងវិស័យនេះ។

ចំណុចសំខាន់ៗនៃប្រតិបត្តិការក្នុងឆ្នាំ២០២០

- ❖ អេស៊ីលីដា ស៊ីយូរីធី ភីអិលស៊ី បានចុះហត្ថលេខាធ្វើជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលជាមួយ ក្រុមហ៊ុនបោះផ្សាយចំនួន៣ ដូចជាក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក ធនាគារភ្នំពេញពាណិជ្ជ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក ដែលបានចុះបញ្ជីបោះផ្សាយមូលបត្របំណុល ជាសាធារណៈ លើកដំបូងនៅលើទីផ្សារមូលបត្រកម្ពុជា។
- ❖ អេស៊ីលីដា ស៊ីយូរីធី ភីអិលស៊ី ក៏បានចុះហត្ថលេខាធ្វើជាភ្នាក់ងារចែកចាយលក់មូលបត្រកម្មសិទ្ធិ ជាមួយក្រុមហ៊ុនធានាទិញមូលបត្រ ចែកចាយលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុនបោះផ្សាយចំនួន២

ដូចជា ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុន ផេសប៊ិក (ខេមបូឌា) ម.ក ដែលបានចុះបញ្ជីបោះផ្សាយមូលបត្រកម្ពុជាសាធារណៈលើកដំបូងនៅលើទីផ្សារមូលបត្រកម្ពុជា។

- ❖ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី បានអភិវឌ្ឍប្រព័ន្ធតភ្ជាប់ជាមួយ អេស៊ីលីដា ម៉ូបាល នៃក្រុមហ៊ុនមេ ដើម្បីសម្រួលដល់អតិថិជន ក្នុងការផ្ទេរប្រាក់ពីគណនីធនាគារមកគណនីជួញដូរ និងពីគណនីជួញដូរទៅគណនីធនាគាររបស់គាត់។
- ❖ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី បានទទួលពានរង្វាន់ជាក្រុមហ៊ុនមូលបត្រឆ្នើមប្រចាំត្រីមាសទី១ ទី២ ទី៣ និងទី៤ ក្នុងឆ្នាំ២០២០ ក្នុងកម្មវិធីដែលផ្តើមឡើងដោយ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
- ❖ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ទទួលពានរង្វាន់ជាឈ្មួញជើងសាមូលបត្រល្អបំផុត នៅកម្ពុជាប្រចាំឆ្នាំ២០២០ ក្នុងកម្មវិធីពានរង្វាន់ធនាគារ និងហិរញ្ញវត្ថុអន្តរជាតិ ដែលរៀបចំដោយទស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអន្តរជាតិ ដែលមានការិយាល័យនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
- ❖ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី បន្តកាត់បន្ថយចំណាយ ត្រួតពិនិត្យហានិភ័យ និងបង្កើនចំណូលពីប្រតិបត្តិការ។
- ❖ បានធ្វើឱ្យប្រសើរឡើងនូវគេហទំព័រ ដើម្បីផ្តល់ព័ត៌មានសម្បូរបែប និងគ្រប់ជ្រុងជ្រោយដល់វិនិយោគិន ដើម្បីស្វែងយល់ វិភាគ និងសម្រេចចិត្តជួញដូរមូលបត្រនៅលើទីផ្សារមូលបត្រកម្ពុជា។

សេវាឈ្មួញជើងសាមូលបត្រ

ចំនួនគណនីជួញដូរនៅ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី មានចំនួន ១៧.៧៧០ គណនី បានកើនឡើង ២១,៧១% ឬ ស្មើនឹងចំនួន ៣.១៧០ គណនី បើប្រៀបធៀបនឹងចំនួនគណនីជួញដូរនៅក្នុងទីផ្សារមូលបត្រកម្ពុជា ស្មើនឹង ៦៦,០៧%។ បើប្រៀបធៀបកាលពីឆ្នាំ២០១៩ គណនីជួញដូរនៅ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី មានត្រឹមតែ ១៤.៦០០ គណនី ប៉ុណ្ណោះ។

សមតុល្យនៃភាគហ៊ុនរបស់វិនិយោគិននៅ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី បានកើនឡើង ៥.៩៦៩,៥៧% (បើយកត្រឹមតែចំនួនភាគហ៊ុនដែលបោះផ្សាយរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺកើនឡើង ១១៤,២៤%) ខណៈដែលសមតុល្យនៃសាច់ប្រាក់របស់វិនិយោគិននៅ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី បានកើនឡើង ១៨៩,៩៥%។ ចំនួនវិនិយោគិនសកម្មដែលមានសមតុល្យភាគហ៊ុន និងសាច់ប្រាក់នៅ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី បានកើនឡើង ៣៦៨,០៤%។

បរិមាណជួញដូរមូលបត្ររបស់វិនិយោគិននៅ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី បានកើនឡើង ៩៧១,១៩% និងទំហំជួញដូរមូលបត្រ បានកើនឡើង ១.២០៩,៣៣%។

សេវាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល

សេវាកម្មភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ចាប់ផ្តើមពាក់កណ្តាលឆ្នាំ២០១៨ ហើយបានធ្វើជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ដែលបានបោះផ្សាយលក់ ចំនួន ៦ក្រុមហ៊ុន រួមមាន ធនាគារហត្ថា នៅក្នុងឆ្នាំ២០១៨ និងអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និងធនាគារវឌ្ឍនៈ អាស៊ីចំការ ក្នុងឆ្នាំ២០១៩ និងសម្រាប់ឆ្នាំ២០២០ រួមមាន ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក។

សេវាភ្នាក់ងារចែកចាយលក់មូលបត្រ

សេវាភ្នាក់ងារចែកចាយលក់មូលបត្រ ចាប់ផ្តើមពាក់កណ្តាលឆ្នាំ២០១៩ ហើយបានធ្វើជាភ្នាក់ងារចែកចាយលក់មូលបត្រ ឲ្យក្រុមហ៊ុនធានាទិញមូលបត្រ ដែលបានចែកចាយលក់មូលបត្រកម្មសិទ្ធិបានចំនួន ៣.២១៧.៨៦២ភាគហ៊ុន ដល់វិនិយោគិនចំនួន ២.៣៥៩នាក់ និងបានចែកចាយលក់មូលបត្របំណុលបានចំនួន១៦.៥២០សញ្ញាបណ្ណ ដល់វិនិយោគិនចំនួន ២៣នាក់។

យុទ្ធសាស្ត្រអាទិភាពសម្រាប់ឆ្នាំ២០២១

- ❖ បម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ភាពងាយស្រួល និងឆាប់រហ័សដល់វិនិយោគិន
- ❖ អភិវឌ្ឍសេវាកម្មអេឡិចត្រូនិក ដើម្បីផ្តល់ភាពងាយស្រួលដល់វិនិយោគិន
- ❖ បញ្ជ្រាបការយល់ដឹងអំពីទីផ្សារ និងវិស័យមូលបត្រ ព្រមទាំងអត្ថប្រយោជន៍នៃទីផ្សារ និងវិស័យនេះដល់សាធារណជន
- ❖ សហការជាមួយក្រុមហ៊ុនធានាទិញមូលបត្រ ដើម្បីជំរុញឲ្យមានក្រុមហ៊ុនបោះផ្សាយមូលបត្រកាន់តែច្រើនថែមទៀតនៅលើទីផ្សារមូលបត្រកម្ពុជា
- ❖ បង្កើត និងអភិវឌ្ឍពហុសេវាក្នុងទីផ្សារមូលបត្រ ដើម្បីស្រូបយកចំណូលបន្ថែម និងចម្រុះ ទាំងទីផ្សារដំបូង និងទីផ្សារបន្ទាប់។

បញ្ហាចម្បងនៅក្នុងឆ្នាំ២០២១

ភាពមិនប្រាកដប្រជានៃជំងឺកូវីដ-១៩ ជាសកល នៅតែជាសញ្ញាញយបានមួយចំពោះកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល អាចធ្វើឲ្យក្រុមហ៊ុនបោះផ្សាយ និងវិនិយោគិនសក្តានុពលនានា ត្រូវរង់ចាំមើលលទ្ធផលនេះដែលអាចនាំមកនូវបញ្ហាប្រឈមក្នុងឆ្នាំ២០២១។ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ក៏អាចប្រឈមនឹងផលប៉ះពាល់បណ្តាលមកពីកត្តាទាំងនេះផងដែរ។

ជាចុងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវិនិយោគិនដ៏វៃឆ្លាត ក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រង និងបុគ្គលិក ព្រមទាំងរាជរដ្ឋាភិបាល ជាពិសេសគណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដែលបានគាំទ្រដល់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ក្នុងឆ្នាំ២០២០ និងឆ្នាំកន្លងមក។ សូមគោរពជូនពរដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក-លោកស្រី និងក្រុមគ្រួសារ សូមទទួលបាននូវសេចក្តីសុខកាយ សប្បាយចិត្ត ចម្រើនដោយប្រយោជន៍ ជោគជ័យក្នុងនាទីការងារ និងមុខជំនួញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពដ៏ឧត្តុង្គឧត្តម កុំបីឃ្លៀងឃ្លៀតឡើយ។



លោក ព្រំ វិសុទ្ធ


អគ្គនាយក

អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

ថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤

រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២១

អង្គការលេខ



អភិបាលកិច្ចសាជីវកម្ម

អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ទទួលស្គាល់នូវលក្ខណៈដ៏សំខាន់នៃអភិបាលកិច្ចសាជីវកម្ម ដើម្បីគាំទ្រពីស្ថិរភាពនៃការរីកចម្រើន បង្កើនប្រសិទ្ធភាពការងារ និងប្រាក់ចំណេញ បង្កើនតម្លៃរបស់ភាគហ៊ុនិក និងជំនឿទុកចិត្តដល់ភាគហ៊ុនិក អតិថិជន បុគ្គលិក ព្រមទាំងសាធារណជនទូទៅ។ ក្រុមប្រឹក្សាភិបាលគាំទ្រ និងលើកទឹកចិត្តឱ្យអនុវត្តគោលនយោបាយអភិបាលកិច្ចសាជីវកម្ម រួមទាំងក្រមសីលធម៌។

ភាគហ៊ុនិក

ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាភាគហ៊ុនិករបស់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ដែលកាន់កាប់ភាគហ៊ុន ១០០%។ ភាគហ៊ុនិកមានសិទ្ធិអនុម័តលើយុទ្ធសាស្ត្រនានា ប៉ុន្តែភាគហ៊ុនិកពុំមានសិទ្ធិអំណាចគ្រប់គ្រងផ្ទាល់ លើការងារទាំងអស់នោះទេ ទោះបីជាយ៉ាងណាក៏ដោយ ភាគហ៊ុនិកអាចផ្ទេរការទទួលបន្ទុកទាំងនេះទៅឱ្យក្រុម ប្រឹក្សាភិបាលតាមរយៈអនុស្សរណៈ និងលក្ខន្តិកៈរបស់ក្រុមហ៊ុន។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ត្រូវបានតែងតាំងដោយភាគទុនិកសម្រាប់អណត្តិ ៣ឆ្នាំ ដើម្បីធ្វើសកម្មភាព តំណាងឱ្យភាគីផ្ទាល់។ តាមលក្ខន្តិកៈបានបញ្ជាក់ថា សមាសភាពក្រុមប្រឹក្សាភិបាលត្រូវមានសមាជិក ៣ (បី) រូបរួមមាន ៖

(ពីឆ្វេងទៅស្តាំ) លោក ព្រំ វិសុទ្ធ លោកស្រី ម៉ារ អមរា បណ្ឌិត ឡឿង សុភាព





លោកស្រី ម៉ង់ អេង
ប្រធានក្រុមប្រឹក្សាភិបាល

ជនជាតិខ្មែរ កើតក្នុងខែកញ្ញា ឆ្នាំ១៩៦៧ និងបានបម្រើការនៅអេស៊ីលីដា ចាប់តាំងពីខែមិថុនា ឆ្នាំ ១៩៩៣។ ក្នុងមុខតំណែងជាអនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយិកាប្រតិបត្តិ ហិរញ្ញវត្ថុ លោកស្រីក៏ជាប្រធានគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្មនិងអកម្ម ជាសមាជិកគណៈកម្មាធិការ ប្រតិបត្តិ ទទួលបន្ទុកគ្រប់គ្រងផែនការយុទ្ធសាស្ត្រ និងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ ព្រមទាំង ប្រតិបត្តិផែនការអាជីវកម្ម ជាសមាជិកគណៈកម្មាធិការគ្រប់គ្រងហានិភ័យកំរិតប្រតិបត្តិ និងជាសមាជិក គណៈកម្មាធិការឥណទាននៃថ្នាក់គ្រប់គ្រង។ លោកស្រីក៏ជាអ្នកដឹកនាំក្រុមការងារការអនុវត្ត Basel ផងដែរ។ លោកស្រីគ្រប់គ្រងលើនាយកដ្ឋានហិរញ្ញវត្ថុ នាយកដ្ឋានរៀបចំនិងត្រួតពិនិត្យផែនការថវិកា នាយកដ្ឋានវិនិយោគសាធារណៈ និង ការិយាល័យគណនេយ្យគ្រប់គ្រង។ លោកស្រីទទួលខុសត្រូវផ្ទាល់ចំពោះប្រធាន នាយកប្រតិបត្តិ។

ទំនួលខុសត្រូវផ្សេងទៀតរបស់លោកស្រីរួមមាន ៖ ជាប្រធានក្រុមប្រឹក្សាភិបាល អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃអេស៊ីលីដា ហ្វាយណាន់ស្យែល ត្រាស់ និងជាសមាជិកក្រុម ប្រឹក្សាភិបាល នៃវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា។

លោកស្រីបានបញ្ចប់វគ្គសិក្សាស្តីពីអភិបាលក្រុមហ៊ុន ពីវិទ្យាស្ថានអូស្ត្រាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD) ក្នុងឆ្នាំ២០១៨ និងបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុនៅ សាកលវិទ្យាល័យជាតិគ្រប់គ្រង នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០០៦ និងបានបញ្ចប់បរិញ្ញាបត្រពាណិជ្ជសាស្ត្រ ជំនាញគ្រប់គ្រង ក្នុងឆ្នាំ២០០៣។ ក្រៅពីនោះនៅមានវគ្គសិក្សាជាច្រើនដូចជា គណនេយ្យគ្រប់គ្រង គណនេយ្យហិរញ្ញវត្ថុនិងសវនកម្ម ជាដើម នៅសាកលវិទ្យាល័យ Regent ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ១៩៩៨ នៅ ក្នុងរាជធានីភ្នំពេញ។



លោក ព្រំ វិសុទ្ធ

អភិបាល

ជនជាតិខ្មែរ កើតនៅថ្ងៃទី១១ ខែមករា ឆ្នាំ១៩៧៥។ លោកទទួលបានអនុបណ្ឌិតគ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុពី សាកលវិទ្យាល័យ Charles Sturt ប្រទេសអូស្ត្រាលី។ លោកបានបម្រើការនៅ ធនាគារ អេស៊ីលីដា ចាប់តាំងពីខែមិថុនា ឆ្នាំ១៩៩៨ ក្នុងមុខតំណែងជាគណនេយ្យករ បន្ទាប់មកជាប្រធានផ្នែកត្រួតពិនិត្យឥណទាន បន្ទាប់មកទៀតជានាយកសាខា ក្រោយមកជាប្រធានក្រុមកិច្ចការច្បាប់និងលេខាធិការក្រុមហ៊ុន ក្រោយមកទៀតជានាយកប្រតិបត្តិនីតិកម្មនិងលេខាធិការក្រុមហ៊ុន និងតំណែងចុងក្រោយជាអនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្មនិងលេខាធិការក្រុមហ៊ុន។ ការទទួលខុសត្រូវផ្សេងៗទៀតក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ លោកជាសមាជិកក្រុមប្រឹក្សាភិបាល វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា និង អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី។ លោកត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាល អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ក្នុងឆ្នាំ២០១០ និងជាអគ្គនាយក អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧។



បណ្ឌិត ឡឿង សុភាព

អភិបាល

ជនជាតិខ្មែរ កើតក្នុងខែមីនា ឆ្នាំ១៩៦៧។ បណ្ឌិត ឡឿង សុភាព បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Preston របស់សហរដ្ឋអាមេរិក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១២។ លោកបានចូលបម្រើការងារជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់តាំងពីខែធ្នូ ឆ្នាំ១៩៩៧ ជាគណនេយ្យករ។ ចាប់ពីពេលនោះមកលោកបានកាន់តំណែង និងតួនាទីផ្សេងៗជាច្រើននៅក្នុង

ធនាគារ។ បច្ចុប្បន្ន ក្នុងតួនាទីជាអនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិហានិភ័យ លោកទទួលខុសត្រូវគ្រប់គ្រងហានិភ័យឥណទាន និងហានិភ័យផ្សេងៗទៀតរបស់ធនាគារទាំងមូល។ លោកត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៧។

គណៈកម្មាធិការប្រតិបត្តិ

អគ្គនាយកត្រូវបានតែងតាំងឡើងដោយក្រុមប្រឹក្សាភិបាល ដើម្បីទទួលខុសត្រូវ និងមានសិទ្ធិពេញលេញ ក្នុងការចាត់ចែងការងារប្រចាំថ្ងៃរបស់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី នៅក្នុងរង្វង់គោលការណ៍ និងយុទ្ធសាស្ត្រ ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។ ទោះជាយ៉ាងណា ភាពច្បាស់លាស់នៃសិទ្ធិអំណាច អាចត្រូវបានកំណត់ដោយក្រុមប្រឹក្សាភិបាល និងការកត់ត្រាទុកជាផ្លូវការនៅក្នុង “Letter of Reserved Matters”។

អគ្គនាយកជាអ្នកតែងតាំង និងដឹកនាំគណៈកម្មាធិការប្រតិបត្តិដែលរួមមាន សមាសភាពនៃថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលលោកយល់ឃើញថាសមស្រប។ អគ្គនាយកជាអ្នកកំណត់ពេលវេលាប្រជុំ និងកិច្ចដំណើរការនៃគណៈកម្មាធិការប្រតិបត្តិក្រោមការដឹកនាំផ្ទាល់ប្រកបដោយភាពមធ្យត់ទៅលើ៖

- ❖ យុទ្ធសាស្ត្រផ្ទាល់៖ អភិវឌ្ឍគោលការណ៍ កំណត់គោលដៅ យុទ្ធសាស្ត្រ និងទិសដៅ សម្រាប់ដាក់ជូនក្រុមប្រឹក្សាភិបាលដើម្បីអនុម័ត។
- ❖ ការអនុវត្ត៖ ប្រមូលផ្តុំនូវរាល់ធនធាន ដើម្បីអនុវត្តទៅតាមយុទ្ធសាស្ត្រដែលបានព្រមព្រៀង និងប្រតិបត្តិទៅតាមគោលដៅដែលបានកំណត់។
- ❖ ហានិភ័យ៖ កំណត់ និងវាយតម្លៃទៅលើហានិភ័យ នៅក្នុងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន និងចាត់ចែងបញ្ហាដែលកើតឡើង។
- ❖ ការប្រតិបត្តិ៖ ធានាថា ក្រុមហ៊ុនប្រតិបត្តិស្របតាមតម្រូវការរបស់សាជីវកម្ម ច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ។

គណៈគ្រប់គ្រង



លោក ព្រំ វិសុទ្ធ

អគ្គនាយក

ជនជាតិខ្មែរ កើតនៅថ្ងៃទី១១ ខែមករា ឆ្នាំ១៩៧៥។ លោកទទួលបានអនុបណ្ឌិតគ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុពី សាកលវិទ្យាល័យ Charles Sturt ប្រទេសអូស្ត្រាលី។ លោកបានបម្រើការនៅ ធនាគារ អេស៊ីលីដា ចាប់តាំងពីខែមិថុនា ឆ្នាំ១៩៩៨ ក្នុងមុខតំណែងជាគណនេយ្យករ បន្ទាប់មកជាប្រធានផ្នែកត្រួតពិនិត្យឥណទាន បន្ទាប់មកទៀតជានាយកសាខា ក្រោយមកជាប្រធានក្រុមកិច្ចការច្បាប់និងលេខាធិការក្រុមហ៊ុន ក្រោយមកទៀតជានាយកប្រតិបត្តិនីតិកម្មនិងលេខាធិការក្រុមហ៊ុន និងតំណែងចុងក្រោយជាអនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្មនិងលេខាធិការក្រុមហ៊ុន។ ការទទួលខុសត្រូវផ្សេងៗទៀតក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ លោកជាសមាជិកក្រុមប្រឹក្សាភិបាល វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា និង អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី។ លោកត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាល អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ក្នុងឆ្នាំ២០១០ និងជាអគ្គនាយក អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧។

(ពីឆ្វេងទៅស្តាំ) អ្នកស្រី ម៉ៅ ភិរក្ស លោក ព្រំ វិសុទ្ធ អ្នកស្រី ផល ជីតា អ្នកស្រី ឆន សុភារី





អ្នកស្រី ម៉ៅ គិរ្យ
នាយិកាប្រតិបត្តិការ

កើតនៅក្នុងឆ្នាំ១៩៨១ អ្នកស្រីបានទទួលអនុបណ្ឌិតគ្រប់គ្រងអាជីវកម្ម ផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រង នៅរាជធានីភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ២០១១។ អ្នកស្រីបានទទួលបរិញ្ញាបត្រគ្រប់គ្រងអាជីវកម្ម ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅរាជធានីភ្នំពេញ ក្នុងខែសីហា ឆ្នាំ២០០៣។ អ្នកស្រីបានប្រលងចេញពីវិទ្យាល័យកំពង់ធំ នៅឆ្នាំ១៩៩៨។ អ្នកស្រី ម៉ៅ គិរ្យ បានចូលបម្រើការងារឱ្យធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងខែមេសា ឆ្នាំ២០០៤ ហើយអ្នកស្រីបានធ្វើជា អនុប្រធានផ្នែកអភិវឌ្ឍន៍ធនធាន មនុស្ស នៃនាយកដ្ឋានធនធានមនុស្ស នៅខែកញ្ញា ឆ្នាំ២០០៧ ហើយត្រូវបានផ្លាស់ប្តូរតួនាទីជាអនុប្រធានផ្នែក វិនិយោគ នៃនាយកដ្ឋានកិច្ចការវិនិយោគ និងមូលបត្រ នៅខែមករា ឆ្នាំ២០០៩។ អ្នកស្រីត្រូវបានតែងតាំងជា ប្រធានភ្នាក់ងារក្រុមហ៊ុនមូលបត្រ នៅក្នុងអេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី នៅខែមីនា ឆ្នាំ២០១៦។ អ្នកស្រីត្រូវ បានតែងតាំងជានាយិកាប្រតិបត្តិការ នៅខែមេសា ឆ្នាំ២០២០។



អ្នកស្រី សង ចិត្តា
នាយិកាហិរញ្ញវត្ថុ

កើតនៅក្នុងខែសីហា ឆ្នាំ១៩៨៥ និងបានបម្រើការងារនៅអេស៊ីលីដា ចាប់តាំងពីខែមេសា ឆ្នាំ២០០៩។ ក្នុងមុខ តំណែងជា នាយិកាហិរញ្ញវត្ថុ អ្នកស្រីក៏ជាសមាជិកគណៈកម្មាធិការប្រតិបត្តិ និងជាសមាជិករៀបចំផែនការយុទ្ធ សាស្ត្រអាជីវកម្ម និងប្រតិបត្តិការអាជីវកម្ម និងផែនការរយៈពេលខ្លី មធ្យម និងវែងរបស់ អេស៊ីលីដា ស៊ីឃ្យូរីធី។ អ្នកស្រីគ្រប់គ្រងលើនាយកដ្ឋានហិរញ្ញវត្ថុ ដែលមានផ្នែកហិរញ្ញវត្ថុ ផ្នែករដ្ឋបាល និងផ្នែកភ្នាក់ងារតំណាងម្ចាស់មូល បត្របំណុល។ អ្នកស្រីទទួលខុសត្រូវផ្ទាល់ចំពោះអត្ថនាយក។

អ្នកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងអាជីវកម្ម ផ្នែកគណនេយ្យ ពីសាកលវិទ្យាល័យនំរតុន នៅរាជធានីភ្នំពេញ ឆ្នាំ២០០៧។ អ្នកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេស ផ្នែកទំនាក់ទំនងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យវេស្ទឺន នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១២។



អ្នកស្រី ណេ សុតារី

បុគ្គលិកជំនាញផ្នែកច្បាប់ និងអនុលោមភាព

កើតនៅក្នុងឆ្នាំ១៩៩៣ អ្នកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រ ពីសាកលវិទ្យាល័យមេគង្គកម្ពុជា នៅរាជធានីភ្នំពេញ ឆ្នាំ២០១៧។ អ្នកស្រីកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិវិធី នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ។ អ្នកស្រីបានប្រឈមបញ្ចប់ថ្នាក់បឋមសិក្សាទុតិយភូមិពីវិទ្យាល័យកំពង់ស្ពឺ នៅឆ្នាំ២០១១។ អ្នកស្រីបានចូលបម្រើការងារនៅធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងខែមីនា ឆ្នាំ២០១៣ មានមុខងារជាអ្នកសំអាត បន្ទាប់មកជាជំនួយការផ្នែកគ្រប់គ្រងប្រាក់បៀវត្ស នៅក្នុងឆ្នាំ២០១៧ និងចុងក្រោយជាបុគ្គលិកផ្នែកប្រឹក្សាបុត្រសម្ព័ន្ធ នៅក្នុងឆ្នាំ២០១៨។ អ្នកស្រីត្រូវបានតែងតាំងជាបុគ្គលិកជំនាញផ្នែកច្បាប់ និងអនុលោមភាព នៅអេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី នៅក្នុងខែឧសភា ឆ្នាំ២០២០។

ក្រមសីលធម៌

កម្មករនិយោជិតគ្រប់រូបរបស់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ស្ថិតក្រោមការគ្រប់គ្រងមួយយ៉ាងតឹងរឹងនៃក្រមសីលធម៌ ដែលបានកំណត់ក្នុងអនុសញ្ញារួមការងារ ដោយគ្របដណ្តប់លើបញ្ហាមួយចំនួនដូចជា ចរិតលក្ខណៈ បុគ្គល ទំនាក់ទំនងជាមួយអ្នករួមការងារ អតិថិជន និងអ្នកគ្រប់គ្រង អាថ៌កំបាំងនិងវិជ្ជាជីវៈ វិវាទលើផលប្រយោជន៍ និងការទទួលយកអំណោយ ការសម្អាតប្រាក់ និងការបកអាត្រាតក់ហុសឆ្កង។ ឯកសារទាំងនេះ ត្រូវបានត្រួតពិនិត្យឡើងវិញយ៉ាងទៀងទាត់ ដោយក្រុមហ៊ុនមេ ដើម្បីធានាថា វាមានសុពលភាពប្រើប្រាស់ និងទាន់សម័យ។

និរន្តរភាពបរិស្ថាន និងសង្គម

ទន្ទឹមនឹងការខិតខំប្រឹងប្រែង ព្យាយាមឱ្យទទួលបាននូវនិរន្តរភាពនៃប្រាក់ចំណេញ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ក៏គោរពផងដែរចំពោះបរិស្ថាន និងសហគមន៍ដែលយើងរស់នៅ ដោយអនុវត្តតាមទស្សនៈគ្រឹះសំខាន់ទាំងបី “មនុស្ស ផែនដី និងប្រាក់ចំណេញ” ហើយធ្វើការកំណត់ជានិច្ចនូវសូចនាករសម្រាប់វាស់វែង និងរាយការណ៍អំពីសកម្មភាព និងផលប៉ះពាល់ទៅលើសង្គម និងបរិស្ថាន ព្រមទាំងដើម្បីអនុវត្តនូវវិធានសម្ព័ន្ធរបាយការណ៍ដោយផ្អែកជាចម្បងទៅលើការណែនាំក្នុងគំនិតផ្តួចផ្តើមនៃរបាយការណ៍ពិភពលោក (GRI)។

របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំ

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមធ្វើការបង្ហាញជូននូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុរបស់ ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលបានធ្វើសវនកម្មរួច សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

អំពីក្រុមហ៊ុន

ក្រុមហ៊ុន ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០០២៧១៣ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០១០។ ក្រុមហ៊ុនត្រូវបានកាន់កាប់ទាំងស្រុងដោយធនាគារ អេស៊ីលីដា ភីអិលស៊ី។

សកម្មភាពចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាល្បឿនជើងសាមូលបត្រ និងសេវាផ្សេងទៀតដែលអនុម័តដោយគណៈកម្មការមូលបត្រកម្ពុជា (ហៅកាត់ថា “គ.ម.ក.”)។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានដូចខាងក្រោម៖

	២០២០		២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ខាតមុនដកពន្ធលើប្រាក់ចំណេញ	(៣.១៨៨)	(១២.៩៩៦)	(១៤១.៦៩៦)	(៥៧៤.១៥២)
អត្ថប្រយោជន៍/(ចំណាយ)ពន្ធលើប្រាក់ចំណេញ	១៦.៤១៥	៦៦.៩២៤	(៤.៣១១)	(១៧.៤៦៨)
ប្រាក់ចំណេញ(ខាត)សុទ្ធសម្រាប់ការិយបរិច្ឆេទ	១៣.២២៧	៥៣.៩២៨	(១៤៦.០០៧)	(៥៩១.៦២០)

ភាគលាភ

ពុំមានការប្រកាស ឬការបែងចែកភាគលាភទេ ហើយក្រុមប្រឹក្សាភិបាលមិនបានស្នើឱ្យមានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទធ្វើរបាយការណ៍នេះទេ។

ដើមទុន

ពុំមានការប្រែប្រួលលើដើមទុនចុះបញ្ជី និងបានបង់ក្នុងអំឡុងកាលិយបរិច្ឆេទនេះទេ ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ ដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មទាំងអស់ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ហើយដែលទំនងជាមិនអាចទទួលស្គាល់នៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាត្រូវបាន កាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រមូលបានជាក់ស្តែង។

វិធីសាស្ត្រកំណត់តម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាមានភាពមិនត្រឹមត្រូវ និងមិនសមស្របនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

នាថ្ងៃចេញរបាយការណ៍នេះ ពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ដែលកើតមានឡើងចាប់តាំងពីថ្ងៃចុងកាលិយបរិច្ឆេទ ក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាមួយឡើយ
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះក្រុមហ៊ុន ចាប់តាំងពីថ្ងៃចុងកាលិយបរិច្ឆេទមក ក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុន។

ក្រុមប្រឹក្សាភិបាលមានមតិថា ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗទៀតរបស់ក្រុមហ៊ុនដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងរយៈពេល ១២ ខែ បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍ ដែលនឹងធ្វើឲ្យមានផលប៉ះពាល់ ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានរំកិលនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលអាចនឹងបណ្តាលឲ្យតួលេខនៃចំនួនណាមួយ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ ។

ប្រតិបត្តិការមិនប្រក្រតី

ក្រុមប្រឹក្សាភិបាលមានមតិថា លទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ លើកលែងតែការរីករាលដាលនៃជំងឺ COVID-១៩។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទ ដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ផលប៉ះពាល់នៃការផ្ទុះនៃជំងឺ COVID-១៩ ចំពោះក្រុមហ៊ុន

ចាប់តាំងពីខែមករា ឆ្នាំ ២០២០ ការរីករាលដាលនៃជំងឺ COVID-១៩ បានប៉ះពាល់ដល់ពាណិជ្ជកម្មសកលលោក។ គិតមកដល់ត្រឹមថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុ COVID-១៩ មិនទាន់ផ្តល់ផលប៉ះពាល់ជាសារវន្តទៅលើសកម្មភាពប្រតិបត្តិការរបស់ក្រុមហ៊ុននោះទេ។ ប៉ុន្តែ ស្ថានភាពនៃ ការរីករាលដាល COVID-១៩ បន្ទាប់ពីថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុ អាចនឹងមានផលប៉ះពាល់ទៅលើស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលទំហំប៉ះពាល់ នៅមិនទាន់អាចបានប្រមាណបាននាថ្ងៃចេញរបាយការណ៍វត្ថុនេះទេ។ ក្រុមហ៊ុននឹងបន្តការយកចិត្តទុកដាក់ទៅលើ ស្ថានភាពនៃ COVID-១៩ ហើយនឹងចាត់វិធានការចាំបាច់ ទាំងឡាយដើម្បីគ្រប់គ្រងផលប៉ះពាល់លើស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុន។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ដែលបានបម្រើការនៅក្នុងឆ្នាំ និងនាថ្ងៃចេញរបាយការណ៍នេះមាន៖

លោកស្រី ម៉ារ អមរា	ប្រធានក្រុមប្រឹក្សាភិបាល
លោក ព្រ៉ាំ វិសុទ្ធ	អភិបាល
បណ្ឌិត ឡឿង សុភាព	អភិបាល

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ពុំមានក្រុមប្រឹក្សាភិបាលណាម្នាក់របស់ក្រុមហ៊ុន បានកាន់កាប់ដោយផ្ទាល់ទៅលើភាគហ៊ុនរបស់ក្រុមហ៊ុន ក្នុង ការិយបរិច្ឆេទនេះឡើយ។

គិតត្រឹមចុងការិយបរិច្ឆេទ និងនៅក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមាន ក្រុមហ៊ុនជាគូភាគីមួយក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាល ដើម្បីទទួលបាននូវអត្ថប្រយោជន៍ តាមមធ្យោបាយទិញយកភាគហ៊ុន ឬបំណុលពីក្រុមហ៊ុន ឬពីក្រុមហ៊ុនដទៃទៀតនោះឡើយ។

ចាប់តាំងពីដើមការិយបរិច្ឆេទហិរញ្ញវត្ថុ ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួល បាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានទទួលដូចបានបង្ហាញនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយក្រុមហ៊ុន ឬដោយក្រុមហ៊ុនពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន ដែល សមាជិកក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយក្រុមហ៊ុន ដែលសមាជិកក្រុមប្រឹក្សាភិបាលនោះជា សមាជិកផលប្រយោជន៍ ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុជាសារវន្តបានបង្ហាញនូវភាពត្រឹមត្រូវនៃ ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងលទ្ធផលហិរញ្ញវត្ថុនិងលំហូរសាច់ប្រាក់ សម្រាប់ ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (ក) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណ យ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព។
- (ខ) គោរពទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ឬប្រសិនបើមានការផ្លាស់ប្តូរពី នេះ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ គឺត្រូវតែបង្ហាញ ពន្យល់ និងកំណត់បរិមាណឲ្យបានច្បាស់លាស់ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (គ) ត្រួតពិនិត្យប្រព័ន្ធដំណើរការរបស់របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យ បានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព។
- (ឃ) វាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្មទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាន និរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកមានបំណងចង់ជម្រះបញ្ជីផ្ទុកដំណើរការក្រុមហ៊ុន ឬគ្មាន ជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។

(ង) ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឲ្យមានប្រសិទ្ធភាព លើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងអស់ ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថា កិច្ចការនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា បានអនុវត្តនូវរាល់តម្រូវការ ដូចបានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

នាងខ្ញុំសូមធ្វើការអនុម័តលើ របាយការណ៍ហិរញ្ញវត្ថុ ដែលបានបង្ហាញនៅទំព័រទី៣១ដល់ទី៧០ ដែលបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា។

ចុះហត្ថលេខាដោយយោងទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖

លោកស្រី ប៉ាន អមរា

ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤

រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២១

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិកក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

មតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ដែលមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ ដែលបានបង្ហាញនៅទំព័រទី៣១ដល់ទី៧០។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុជាសារវន្ត បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពីការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានភាពឯករាជ្យពីក្រុមហ៊ុន ដោយស្របទៅតាមតម្រូវការក្រមសីលធម៌វិជ្ជាជីវៈ ដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រមសីលធម៌វិជ្ជាជីវៈស្របតាមតម្រូវការរបស់ស្តង់ដារទាំងនោះ។ យើងខ្ញុំ ជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ រួមមានរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមប្រឹក្សាភិបាលដែលបង្ហាញនៅទំព័រទី២២ដល់ទី២៦។

មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មាននេះទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានការបង្ហាញនូវកំហុសឆ្គងជាសារវន្ត។ ប្រសិនបើការអានព័ត៌មានផ្សេងៗដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឲ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជា សារវន្តកើតឡើងពីព័ត៌មានផ្សេងៗ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំ ពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ចលើរបាយការណ៍ហិរញ្ញវត្ថុ

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថា មានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យជឿជាក់ពីការបង្ហាញខុសជាសារវន្ត ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួមបញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែវាមិនអាចធានាថាគ្រប់ពេលនៃការធ្វើសវនកម្មដោយអនុលោម ទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជាអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោង លើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈជាតុនិយម ក្នុងអំឡុងពេលសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្ត លើរបាយការណ៍ហិរញ្ញវត្ថុ ដោយសាតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប សម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលកើតឡើងដោយសារតែការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គងដោយសារតែការក្លែងបន្លំ អាចរួមបញ្ចូលទាំងការយុបយិតគ្នា ការលួចបន្លំ ការលុបចោល ដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណង ដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ។
- ការវាយតម្លៃលើភាពសមស្រប នៃគោលនយោបាយគណនេយ្យដែលក្រុមហ៊ុនបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធ ដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាមានភាពមិនច្បាស់លាស់ជាសារវន្តពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ក្រុមហ៊ុន ដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្តយើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មាន ពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាង ព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទ នៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគត អាចធ្វើឲ្យក្រុមហ៊ុន បញ្ឈប់និរន្តរភាពនៃអាជីវកម្ម។
- វាយតម្លៃលើការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យ ដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

យើងខ្ញុំ ផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ច ស្តីពីបញ្ហាផ្សេងទៀត វិសាលភាព និងពេលវេលា ដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀតដែលមានរួមបញ្ចូលទាំង ចំណុចខ្វះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន **ខេតីអ៊ីមជី ខេមបូឌា បំភាត់**



ថៃ ហ៊ុយ

Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ទ្រព្យសកម្ម					
ទ្រព្យសកម្មយៈពលវែង					
ប្រាក់បញ្ញើតាមច្បាប់	៦	២៤៧.២១៩	១.០០០.០០០	២៤៥.៣៩៩	១.០០០.០០០
ទ្រព្យសកម្មរដ្ឋប្រឹក្សា	៧	៤.៤៦០	១៨.០៤១	១០.០៨៩	៤១.១១៣
ទ្រព្យ និងបរិក្ខារ	៨	៧.៣១៥	២៩.៥៨៩	៤.០២៥	១៦.៤០៣
ពន្ធពន្យារជាទ្រព្យសកម្ម	៩(គ)	៤១.០៦៩	១៦៦.១២៤	២០.៩៨២	៨៥.៥០២
សរុបទ្រព្យសកម្មយៈពលវែង		៣០០.០៦៣	១.២១៣.៧៥៤	២៨០.៤៩៥	១.១៤៣.០១៨
ទ្រព្យសកម្មយៈពលខ្លី					
ប្រាក់បញ្ញើមានកាលកំណត់	១០	១.៦៦៥.៨៣៧	៦.៧៣៨.៣១១	១.៦៧៦.៥៩៥	៦.៨៣២.១២៥
ទ្រព្យសកម្មផ្សេងៗ	១១	៤៣.៤៩១	១៧៥.៩២២	៣៨.៦៥៥	១៥៧.៥១៩
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	១២	១៧៦.៥១៤	៧១៣.៩៩៩	១៤២.៩០៨	៥៨២.៣៥០
សរុបទ្រព្យសកម្មយៈពលខ្លី		១.៨៨៥.៨៤២	៧.៦២៨.២៣២	១.៨៥៨.១៥៨	៧.៥៧១.៩៩៤
សរុបទ្រព្យសកម្ម		២.១៨៥.៩០៥	៨.៨៤១.៩៨៦	២.១៣៨.៦៥៣	៨.៧១៥.០១២
មូលធន និងបំណុល					
មូលធន					
ដើមទុន	១៣	២.០១០.០០០	៨.០៤០.០០០	២.០១០.០០០	៨.០៤០.០០០
ប្រាក់ចំណេញរក្សាទុក/ (ប្រាក់ខាតបង្គរ)		៨.៣០១	២៩.៤៦៨	(៦.៥៧៦)	(៣១.១៨៧)
ទុនបម្រុងផ្សេងៗ		-	៩៤.៥៦០	-	១៥៥.១៤០
សរុបមូលធន		២.០១៨.៣០១	៨.១៦៤.០២៨	២.០០៣.៤២៤	៨.១៦៣.៩៥៣
បំណុល					
បំណុលយៈពលវែង					
អត្ថប្រយោជន៍បុគ្គលិក	១៤	៦១.៤១៩	២៤៨.៤៤០	៥៧.៤៤២	២៣៤.០៧៧
បំណុលយៈពលខ្លី					
បង្គរ និងគណនីត្រូវទូទាត់ផ្សេងៗ	១៥	១០៥.២៩៣	៤២៥.៩១០	៧៧.៦៦២	៣១៦.៤៧៣
អត្ថប្រយោជន៍បុគ្គលិក-យៈពលខ្លី	១៤(ខ)	៦៣០	២.៥៤៨	-	-
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	៩(ក)	២៦២	១.០៦០	១២៥	៥០៩
		១០៦.១៨៥	៤២៩.៥១៨	៧៧.៧៨៧	៣១៦.៩៨២
សរុបបំណុល		១៦៧.៦០៤	៦៧៧.៩៥៨	១៣៥.២២៩	៥៥១.០៥៩
សរុបមូលធន និងបំណុល		២.១៨៥.៩០៥	៨.៨៤១.៩៨៦	២.១៣៨.៦៥៣	៨.៧១៥.០១២

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

		២០២០		២០១៩	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ការបន្តប្រតិបត្តិការ					
ប្រាក់ចំណូល - ចំណូលកម្រៃ និង					
ជើងសាសុទ្ធ					
ចំណូលកាតប្រាក់	១៦(ក)	២៧៤.៩១៤	១.១២០.៨២៤	៤៦.៤០១	១៨៨.០១៧
ខាត/(ចំណេញ)ផ្សេងៗសុទ្ធ		៩២.៣១៩	៣៧៦.៣៨៥	៨៦.៥២៤	៣៥០.៥៩៥
		៤.៣២១	១៧.៦១៧	(៣.៥៣៣)	(១៤.៣១៦)
		៣៧១.៥៥៤	១.៥១៤.៨២៦	១២៩.៣៩២	៥២៤.២៩៦
ចំណាយ					
ប្រាក់បៀវត្ស និងប្រាក់ឈ្នួល		២១៨.៥៤១	៨៩០.៩៩២	១៨៦.៦៥៣	៧៥៦.៣១៨
ទឹកភ្លើង		៥.២៣៥	២១.៣៤៣	៤.៣២០	១៧.៥០៥
កម្រៃអាជ្ញាបណ្ណ		២០.២៤៨	៨២.៥៥១	១៦.៤២៤	៦៦.៥៥០
ប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្ត		២៧.៥៤៨	១១២.៣១៣	២៤.២៥៥	៩៨.២៨១
កម្រៃផ្នែកច្បាប់ និងសេវាវិជ្ជាជីវៈ		៥.០១៥	២០.៤៤៦	៦.៣៣០	២៥.៦៤៩
ទំនាក់ទំនង		៧.៦០៥	៣១.០០៦	៦.២៣៨	២៥.២៧៦
រំលស់ទ្រព្យសកម្មអរូបី	៧	៥.៦២៩	២២.៩៤៩	៥.៣៥២	២១.៦៨៦
អត្ថប្រយោជន៍ពេលចូលនិវត្ត	១៤	៦.១១៧	២៤.៩៣៩	៤.៣៨៦	១៧.៧៧២
អត្ថប្រយោជន៍ផ្សេងៗ		៣០.៩៣៤	១២៦.១១៨	១១.៧៧៨	៤៧.៧២៥
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ	៨	៣.២៥៣	១៣.២៦២	១.៤៤៨	៥.៨៦៧
ចំណាយផ្សេងៗ		៦.៨៧១	២៨.០១៣	៣.៩០៤	១៥.៨១៩
សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃ					
លើទ្រព្យសកម្មហិរញ្ញវត្ថុ		៣៧.៧៤៦	១៥៣.៨៩០	-	-
		៣៧៤.៧៤២	១.៥២៧.៨២២	២៧១.០៨៨	១.០៩៨.៤៤៨
ខាតមុនបង់ពន្ធលើប្រាក់ចំណេញ		(៣.១៨៨)	(១២.៩៩៦)	(១៤១.៦៩៦)	(៥៧៤.១៥២)
អត្ថប្រយោជន៍/(ចំណាយ) ពន្ធលើ					
ប្រាក់ចំណេញ	៩(ខ)	១៦.៤១៥	៦៦.៩២៤	(៤.៣១១)	(១៧.៤៦៨)
ប្រាក់ចំណេញ(ខាត) សុទ្ធសម្រាប់					
ការិយបរិច្ឆេទ		១៣.២២៧	៥៣.៩២៨	(១៤៦.០០៧)	(៥៩១.៦២០)

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

		២០២០		២០១៩	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
លទ្ធផលលម្អិតផ្សេងៗ					
ខ្ទង់គណនីដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុងចំណេញឬខាត៖					
ការវាស់វែងកាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក					
ឡើងវិញ	១៤	១.៦៥០	៦.៧២៧	(១.៣៣៦)	(៥.៤១៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៦០.៥៨០)	-	១១៩.២០៤
លទ្ធផលលម្អិតផ្សេងៗ សម្រាប់					
កាលបរិច្ឆេទ		១.៦៥០	(៥៣.៨៥៣)	(១.៣៣៦)	(១១៣.៧៩១)
ចំណេញ/(ខាត) លម្អិតសរុបសម្រាប់					
កាលបរិច្ឆេទ		១៤.៨៧៧	៧៥	(១៤៧.៣៤៣)	(៤៧៧.៨២៩)
ប្រាក់ចំណេញ/(ខាត) របស់៖					
ម្ចាស់ក្រុមហ៊ុន		១៣.២២៧	៥៣.៩២៨	(១៤៦.០០៧)	(៥៩១.៦២០)
ប្រាក់ចំណេញ/(ខាត) លម្អិតសរុបរបស់៖					
ម្ចាស់ក្រុមហ៊ុន		១៤.៨៧៧	៦០.៦៥៥	(១៤៧.៣៤៣)	(៤៧៧.៨២៩)

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	កាត់បន្ថយចំណេញមុនពន្ធ						
	ដើមទុន		ប្រាក់ខាតបង្គុលចំណេញក្នុងឆ្នាំ			សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩							
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	២.០១០.០០០	៨.០៤០.០០០	១៤០.៧៦៧	៥៦៥.៨៤៦	៣៥.៩៣៦	២.១៨៦.៧០៣	៨.៦៩១.៧៨២
<i>លទ្ធផលស្តីពី៖</i>							
ប្រាក់ខាតសម្រាប់កាលបរិច្ឆេទ	-	-	(១៤៦.០០៧)	(៥៩១.៦២០)	-	(១៤៦.០០៧)	(៥៩១.៦២០)
ការវាស់វែងការប្តូរកិច្ចអត្រាប្រយោជន៍បុគ្គលិកឡើងវិញ	-	-	(១.៣៣៦)	(៥.៤១៣)	-	(១.៣៣៦)	(៥.៤១៣)
លទ្ធផលស្តីពីផ្សេងៗ - លម្អៀងពីការប្តូរកិច្ចអត្រាប្រយោជន៍បុគ្គលិក	-	-	-	-	១១៩.២០៤	-	១១៩.២០៤
ខាតបង់សម្រាប់កាលបរិច្ឆេទ	-	-	(១៤៧.៣៤៣)	(៥៩៧.០៣៣)	១១៩.២០៤	(១៤៧.៣៤៣)	(៥៧៧.២២៩)
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	២.០១០.០០០	៨.០៤០.០០០	(៦.៥៧៦)	(៣១.១៨៧)	១៥៥.១៤០	២.០០៦.៤២៤	៨.១១៣.៩៥៣
	កាត់បន្ថយចំណេញមុនពន្ធ						
	ដើមទុន		ប្រាក់ខាតបង្គុល/ចំណេញក្នុងឆ្នាំ			សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០							
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២០	២.០១០.០០០	៨.០៤០.០០០	(៦.៥៧៦)	(៣១.១៨៧)	១៥៥.១៤០	២.០០៦.៤២៤	៨.១១៣.៩៥៣
<i>លទ្ធផលស្តីពី៖</i>							
ប្រាក់ចំណេញសម្រាប់កាលបរិច្ឆេទ	-	-	១៣.២២៧	៥៣.៩២៨	-	១៣.២២៧	៥៣.៩២៨
ការវាស់វែងការប្តូរកិច្ចអត្រាប្រយោជន៍បុគ្គលិកឡើងវិញ	-	-	១.៦៥០	៦.៧២៧	-	១.៦៥០	៦.៧២៧
លទ្ធផលស្តីពីផ្សេងៗ - លម្អៀងពីការប្តូរកិច្ចអត្រាប្រយោជន៍បុគ្គលិក	-	-	-	-	(៦០.៥៨០)	-	(៦០.៥៨០)
ចំណេញសម្រាប់កាលបរិច្ឆេទ	-	-	១៤.៨៧៧	៦០.៦៥៥	(៦០.៥៨០)	១៤.៨៧៧	៧៥
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	២.០១០.០០០	៨.០៤០.០០០	៨.៣០១	២៩.៨៦៨	៩៤.៥៦០	២.០១៨.៣០១	៨.១៦៤.០២៨

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

		២០២០		២០១៩	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញ(ខាត)មុនបង់ពន្ធ		១៣.២២៧	៥៣.៩២៨	(១៤៦.០០៧)	(៥៩១.៦២០)
និយ័តកម្ម៖					
រំលស់ទ្រព្យសម្បត្តិ និងលើកកម្ពស់	៨	៣.២៥៣	១៣.២៦២	១.៤៤៨	៥.៨៦៧
រំលស់ទ្រព្យសកម្មអរូបី	៧	៥.៦២៩	២២.៩៤៩	៥.៣៥២	២១.៦៨៦
អត្ថប្រយោជន៍(ចំណាយ) ពន្ធ លើប្រាក់					
ចំណេញ		(១៦.៤១៥)	(៦៦.៩២៤)	៤.៣១១	១៧.៤៦៨
ចំណូលហិរញ្ញប្បទាន		(៩២.៣១៩)	(៣៧៦.៣៨៥)	(៨៦.៥២៤)	(៣៥០.៥៩៥)
ចំណាយអត្ថប្រយោជន៍និយោជិត	១៤(ក)	៦.១១៧	២៤.៩៣៩	៤.៣៨៦	១៧.៧៧២
ប្រាក់បំណាច់អតីតភាពការងារ	១៤(ខ)	១៤០	៥៧១	(៧.៣១៩)	(២៩.៦៥៧)
(ចំណេញ)ខាតពីការប្តូរប័ណ្ណមិនទាន់					
ទទួលស្គាល់		(១.៨២០)	(៧.៤២២)	៣.៤៨១	១៤.១០៥
សំវិធានធនលើការខាតបង់ឱនកាត់នៃកម្លាំងលើទ្រព្យ					
សកម្មហិរញ្ញវត្ថុ		៣៤.១២៥	១៣៩.១២៨	-	-
បញ្ចូលប្រាក់ដើមទុនរដ្ឋបាល៖					
ទ្រព្យសកម្មផ្សេងៗ		(៤.៨៣៦)	(១៩.៧១៦)	(២.៨៧៤)	(១១.៦៤៥)
បង្គរ និងគណនីត្រូវទូទាត់ផ្សេងៗ		២៧.៦៣១	១១២.៦៥២	១៤.៧៧៦	៥៩.៨៧២
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ		(២៥.២៦៨)	(១០៣.០១៨)	(២០៨.៩៧០)	(៨៤៦.៧៤៧)
ពន្ធលើប្រាក់ចំណេញបានបង់	៩(ក)	(៣.៥៣៥)	(១៤.៤១២)	(១.៣១៦)	(៥.៣៣២)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ		(២៨.៨០៣)	(១១៧.៤៣០)	(២១០.២៨៦)	(៨៥២.០៧៩)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យនិងលើកកម្ពស់		(៦.៥៤៣)	(២៦.៦៧៦)	(៤.០៨៨)	(១៦.៥៦៥)
ប្រាក់បញ្ញើមានកាលកំណត់		(៣៧.៧៧៥)	(១៥៤.០០៩)	២៥០.០០០	១.០១៣.០០០
ការប្រាក់បានទទួល		១០៦.៧២៧	៤៣៥.១២៦	៩៤.៩៤៤	៣៨៤.៧១៣
លំហូរសាច់ប្រាក់ចូលសុទ្ធពីសកម្មភាពវិនិយោគ		៦២.៤០៩	២៥៤.៤៤១	៣៩៥.៨៥៦	១.៣៨១.១៤៨
កាត់បន្ថយទឹកសាច់ប្រាក់ និងសាច់ប្រាក់សម្របសម្រួល					
សុទ្ធ		៣៣.៦០៦	១៣៧.០១១	១៣០.៥៧០	៥២៩.០៦៩
សាច់ប្រាក់ និងសាច់ប្រាក់សម្របសម្រួលដើម					
ការិយបរិច្ឆេទ		១៤២.៩០៨	៥៨២.៣៥០	១២.៣៣៨	៤៩.៥៧៤
លម្អៀងពីការប្តូរប័ណ្ណ		-	(៥.៣៦២)	-	៣.៧០៧
សាច់ប្រាក់ និងសាច់ប្រាក់សម្របសម្រួលចុង					
ការិយបរិច្ឆេទ	១២	១៧៦.៥១៤	៧១៣.៩៩៩	១៤២.៩០៨	៥៨២.៣៥០

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

១. ព័ត៌មានប្រភេទ

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនមហាជន ទទួលខុសត្រូវមានកម្រិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០០២៧១៣ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០១០។ ក្រុមហ៊ុន ត្រូវបានកាន់កាប់ទាំងស្រុងដោយ ធនាគារ អេស៊ីលីដា ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុនមេ”)។

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណសម្រាប់ធ្វើប្រតិបត្តិការជាឈ្មួញជើងសាមូលបត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិគណៈកម្មការមូលបត្រកម្ពុជា ហៅកាត់ថា (“គ.ម.ក.”) នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១០។

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាឈ្មួញជើងសាមូលបត្រ និងសេវាផ្សេងទៀតដែលអនុម័ត ដោយ គ.ម.ក.។

ទីស្នាក់ការចុះបញ្ជីរបស់ក្រុមហ៊ុនមានអាសយដ្ឋាន ស្ថិតនៅអគារលេខ៦១ ជាន់ទី៥ មហាវិថីព្រះមុនីវង្ស សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុនមានបុគ្គលិកសរុបចំនួន ១៤ នាក់ (២០១៩: ១០ នាក់)។

២. មូលដ្ឋានទូទៅនៃការរៀបចំ

(ក) របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS” ឬ “ស.វ.ទ.ហ.អ.ក”)។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងផ្តល់សិទ្ធិឲ្យចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២១។

(ខ) មូលដ្ឋានទូទៅនៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងផ្អែកលើមូលដ្ឋានតម្លៃដើមដំបូង។

(គ) រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក។ ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិក ទៅជាប្រាក់រៀល ត្រូវបានធ្វើឡើងដើម្បីបំពេញតាមតម្រូវការដែលមានចែងនៅក្នុងច្បាប់គណនេយ្យ និងសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា។

ប្រតិបត្តិការជាប្រតិបត្តិការប្រចាំថ្ងៃផ្សេងៗ ត្រូវបានកត់ត្រាប្តូរទៅជាប្រាក់រូបិយប័ណ្ណគោល តាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនេះ។ ចំណេញ ឬខាតពីការប្តូររូបិយប័ណ្ណ ដែលបណ្តាលមកពីការទូទាត់តាមបែបនេះ និងពីការប្តូរទ្រព្យសកម្ម និងបំណុលរូបិយវត្ថុនានាដែលកំណត់ជាប្រាក់រូបិយប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារអាមេរិកតាមអត្រាប្តូរប្រាក់នាដំណាច់ឆ្នាំ ត្រូវបានកត់ត្រាក្នុងលទ្ធផលលម្អិតផ្សេងៗ។

(ឃ) ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ អ្នកគ្រប់គ្រងបានធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មត ដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែង អាចខុសពីការប៉ាន់ស្មានទាំងនោះ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធ ត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែទៅលើការប៉ាន់ស្មាន ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រទស្សនវិស័យ។

ការវាស់វែងតម្លៃសមស្រប

គោលនយោបាយគណនេយ្យ និងការលាតត្រដាងព័ត៌មានមួយចំនួនរបស់ក្រុមហ៊ុន តម្រូវឲ្យមានការវាស់វែងតាមតម្លៃសមស្របទាំងទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ។

អ្នកគ្រប់គ្រង ធ្វើការត្រួតពិនិត្យលើការបញ្ចូលទិន្នន័យ ដែលមិនអាចសង្កេតបានសំខាន់ៗ និងនិយ័តភាពលើការវាស់វែងតម្លៃ។ ប្រសិនបើព័ត៌មានភាគីទីបី ដូចជា សម្រង់តម្លៃពីឈ្មួញជើងសា ឬសេវាកម្មផ្តល់តម្លៃ ត្រូវបានប្រើសម្រាប់ការវាស់វែងតម្លៃសមស្របនោះ ក្រុមការងារហិរញ្ញវត្ថុ នឹងវាយតម្លៃលើភស្តុតាងដែលបានមកពីភាគីទីបី ដើម្បីផ្តល់ជាអំណះអំណាង ដល់ការសន្និដ្ឋានថាតើការវាយតម្លៃនោះ ត្រឹមត្រូវទៅតាម “ស.វ.ទ.ហ.អ.ក” ដោយរួមបញ្ចូលទាំងឋានៈក្រុម នៃតម្លៃសមស្រប ដែលការវាយតម្លៃទាំងនោះត្រូវបានចាត់ថ្នាក់។

នៅពេលវាស់វែងតម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុល ក្រុមហ៊ុនបានប្រើព័ត៌មានទីផ្សារដែលអាចអង្កេតបានកាន់តែច្រើនតាមតែអាចធ្វើបាន។ តម្លៃសមស្រប ត្រូវបានចាត់ថ្នាក់ក្នុងកម្រិតខុសៗគ្នាតាម

ឋានានុក្រម ដោយយោងទៅលើទិន្នន័យដែលប្រើប្រាស់ក្នុងវិធីសាស្ត្រវាយតម្លៃ ដូចខាងក្រោម៖

- កម្រិតទី១: តម្លៃដកស្រង់ (មិនទាន់មាននិយ័តភាព) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬ បំណុលស្រដៀងគ្នា ។
- កម្រិតទី២: ទិន្នន័យដែលមិនមែនជាតម្លៃដកស្រង់ដែលមាននៅក្នុងកម្រិតទី១ ដែលអាចធ្វើការអង្កេត បានសម្រាប់ទ្រព្យសកម្ម ឬបំណុល ទោះបីដោយផ្ទាល់ (ឧទាហរណ៍ដូចជាតម្លៃ) ឬដោយប្រយោល (ឧទាហរណ៍កើតចេញពីតម្លៃ)។
- កម្រិតទី៣: ទិន្នន័យសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនអាស្រ័យលើទិន្នន័យទីផ្សារ ដែលអាច អង្កេតបាន (ទិន្នន័យមិនអាចអង្កេតបាន)។

ប្រសិនបើទិន្នន័យដែលបញ្ចូល ដើម្បីវាយតម្លៃនូវតម្លៃសមស្របនៃ ទ្រព្យសកម្ម ឬបំណុល ត្រូវបានចាត់ ថ្នាក់ក្នុងកម្រិតខុសគ្នាតាមឋានានុក្រមតម្លៃសមស្រប នោះការវាស់វែងតម្លៃសមស្របត្រូវបានចាត់ថ្នាក់ ស្ថិតនៅក្នុងកម្រិតដូចគ្នានៃឋានានុក្រមតម្លៃទាំងមូល ក៏ដូចជាការបញ្ចូលទិន្នន័យកម្រិតទាបបំផុតសំខាន់ៗ សម្រាប់ការវាស់វែងទាំងមូលដែរ។

ក្រុមហ៊ុនទទួលស្គាល់ការផ្ទេរផ្សេងៗរវាងកម្រិតនៃតម្លៃសមស្រប នាចុងការិយបរិច្ឆេទនៃរបាយការណ៍ក្នុង អំឡុងពេលកែប្រែដែលបានកើតឡើង។

ព័ត៌មានពីការសន្មត ក្នុងការវាស់វែងតម្លៃសមស្រប ត្រូវបានបញ្ចូលនៅក្នុងកំណត់សម្គាល់១៧ឧបករណ៍ ហិរញ្ញវត្ថុ - តម្លៃសមស្រប និងការគ្រប់គ្រងហានិភ័យ។

៣. គោលនយោបាយគណនេយ្យសំខាន់ៗ

ក្រុមហ៊ុនបានប្រើប្រាស់គោលនយោបាយគណនេយ្យដែលមានដូចខាងក្រោម នៅគ្រប់ការិយបរិច្ឆេទទាំង អស់ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះប្រកបដោយសង្គតិភាព។

(ក) ប្រតិបត្តិការជាប្រតិបត្តិការប័ណ្ណបរទេស

សកម្មភាពប្រតិបត្តិការជាប្រតិបត្តិការប័ណ្ណក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។

សមតុល្យនៃទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុ នាការបរិច្ឆេទរបាយការណ៍ ដែលជាប្រតិបត្តិការប័ណ្ណក្រៅ

ពីប្រាក់ដុល្លារអាមេរិក ក៏ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើអត្រានាការបរិច្ឆេទរាយការណ៍។ ភាពល្បឿនពីការប្តូររូបិយប័ណ្ណបរទេស ដែលកើតមកពីការប្តូរនោះ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត នៅក្នុងរបាយការណ៍លទ្ធផល។ ទ្រព្យដែលមិនមែនជាប្តូរត្រូវបានវាស់តាមការចំណាយជាប្រវត្តិ សាស្ត្រនៅក្នុងរូបិយប័ណ្ណផ្សេងទៀត ដែលត្រូវបានបកប្រែដោយប្រើអត្រាតម្លៃរូបិយប័ណ្ណតាមកាលបរិច្ឆេទ នីមួយៗនៃប្រតិបត្តិការដំបូង។

(២) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(i) ការទទួលស្គាល់ និងការវាស់វែងដំបូង

គណនីអតិថិជន ត្រូវបានទទួលស្គាល់ដំបូងនៅពេលប្រតិបត្តិការកើតឡើង។ គ្រប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុទាំងអស់ ត្រូវបានទទួលស្គាល់ដំបូងនៅពេលដែលក្រុមហ៊ុនបានក្លាយជាភាគីនៃការ ផ្តល់កិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុ (លុះត្រាតែវាជាគណនីអតិថិជនដែលគ្មានសមាសភាគហិរញ្ញប្បទានជាសារវន្ត) ឬ បំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងដំបូងតាមតម្លៃសមស្របបូកនឹងសម្រាប់ធាតុដែលវាស់វែងតាមតម្លៃ សមស្របតាមការចំណេញ ឬខាត (“FVTPL”) ចំណាយប្រតិបត្តិការដែលរួមចំណែកដោយផ្ទាល់ទៅលើ ការទិញលក់ទ្រព្យសកម្មហិរញ្ញវត្ថុនោះ។ គណនីអតិថិជនដែលមិនមានសមាសភាគហិរញ្ញប្បទានសារវន្ត គឺត្រូវបានវាស់វែងដំបូងតាមតម្លៃប្រតិបត្តិការ។

(ii) ចំណាត់ថ្នាក់ និងការវាស់វែងបន្ទាប់

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុបានបែងចែកថ្នាក់ទៅតាមការវាស់វែង៖ រំលស់ថ្លៃដើម តម្លៃ សមស្របតាមលទ្ធផលលម្អិតផ្សេងៗ (FVOCI) ឬតម្លៃសមស្របតាមចំណេញ ឬខាត (“FVTPL”)។

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានចាត់ថ្នាក់ឡើងវិញនៅពេលបន្ទាប់ ឬទៅលើការទទួលស្គាល់ដំបូងនោះទេ លុះត្រាតែក្រុមហ៊ុនបានផ្លាស់ប្តូរគំរូអាជីវកម្មសម្រាប់ការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ ដែលក្នុងករណី នោះ ផ្នែកទាំងអស់នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលប៉ះពាល់ ត្រូវចាត់ថ្នាក់ឡើងវិញនៅថ្ងៃទីមួយអំឡុងពេល របាយការណ៍ដំបូង បន្ទាប់ពីមានការផ្លាស់ប្តូរគំរូអាជីវកម្ម។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងទៅតាមថ្លៃដើម បើសិនជាវាបំពេញទៅនឹងលក្ខខណ្ឌខាងក្រោម ហើយមិនបានកំណត់ថាជា FVTPL៖

- វាត្រូវបានធ្វើឡើងនៅក្នុងគំរូអាជីវកម្មមួយ ដែលមានគោលដៅកាន់កាប់ទ្រព្យសកម្មដើម្បីប្រមូល

សាច់ប្រាក់តាមកិច្ចសន្យានិង

- លក្ខខណ្ឌកិច្ចសន្យារបស់ខ្លួនផ្តល់នូវលំហូរសាច់ប្រាក់តាមកាលបរិច្ឆេទជាក់លាក់ ដើម្បីទទួលបានការទូទាត់នូវប្រាក់ដើម និងការប្រាក់លើចំនួនប្រាក់ដើមដែលនៅសល់។

ការវិនិយោគបំណុលត្រូវបានវាស់នៅ **FVOCI** ប្រសិនបើវាឆ្លើយតបនឹងលក្ខខណ្ឌដូចខាងក្រោម និងមិនត្រូវបានកំណត់ជា **FVTPL**៖

- វាត្រូវបានធ្វើឡើងនៅក្នុងគំរូអាជីវកម្មមួយ ដែលគោលបំណងរបស់វាត្រូវបានសម្រេចដោយការប្រមូល លំហូរសាច់ប្រាក់តាមកិច្ចសន្យា និងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- កិច្ចសន្យានៃកិច្ចសន្យារបស់ខ្លួន ផ្តល់ឲ្យកើនឡើងលើកាលបរិច្ឆេទជាក់លាក់ចំពោះលំហូរសាច់ប្រាក់ ដែលជាការទូទាត់តែលើប្រាក់ដើម និងការប្រាក់ទៅលើចំនួនដើមដែលនៅសល់។

ទៅលើការទទួលស្គាល់បឋមនៃការវិនិយោគមូលធនដែលមិនបានកាន់កាប់សម្រាប់ជួញដូរ ក្រុមហ៊ុនត្រូវជ្រើសរើស ដើម្បីបង្ហាញពីការប្រែប្រួលតម្លៃសមស្របក្នុង **OCI**។ ជម្រើសនេះត្រូវបានធ្វើឡើងតាមការវិនិយោគនីមួយៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ ដែលមិនបានចាត់ថាជាការវាស់វែងតាមរំលស់តម្លៃដើមដូចបានរៀបរាប់ខាងលើ ដែលត្រូវបានវាស់វែងនៅ **FVTPL** នេះបានរួមបញ្ចូល និងស្បូនឧបករណ៍ហិរញ្ញវត្ថុទាំងអស់ ។ ក្នុងការទទួលស្គាល់បឋម ក្រុមហ៊ុនអាចជ្រើសរើសទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបំពេញលក្ខខណ្ឌដើម្បីវាស់វែងតាមរំលស់ថ្លៃដើម ឬ **FVOCI** ឬជា **FVTPL** ប្រសិនបើធ្វើដូច្នេះនឹងលុបបំបាត់ ឬក៏កាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នាដែលអាចកើតមានឡើង។

ក្រុមហ៊ុនធ្វើការវាយតម្លៃ គោលដៅអាជីវកម្មក្នុងនោះទ្រព្យសកម្មត្រូវបានរក្សាទុកជាក្រុមនៃការវិនិយោគពីព្រោះវាបានឆ្លុះបញ្ចាំងអំពីការរៀបចំរបៀបនៃអាជីវកម្ម ដែលបានចាត់ចែងព័ត៌មានដែលបានផ្តល់ជូនដល់អ្នកគ្រប់គ្រង។ ព័ត៌មានដែលបានពិចារណាមាន៖

- គោលនយោបាយ និងគោលដៅដែលបានកំណត់រួចហើយសម្រាប់ក្រុមនៃការវិនិយោគ និងប្រតិបត្តិការនៃគោលនយោបាយក្នុងការអនុវត្ត
- សកម្មភាពអាជីវកម្មនៃក្រុមវិនិយោគដែលបានវាយតម្លៃ និងរាយការណ៍ឲ្យអ្នកគ្រប់គ្រងក្រុមហ៊ុន
- ហានិភ័យដែលប៉ះពាល់ទៅលើសកម្មភាពគំរូអាជីវកម្ម (ហើយទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកាន់កាប់ក្រោមគំរូអាជីវកម្ម) និងយុទ្ធសាស្ត្ររបស់ខ្លួនអំពីរបៀបគ្រប់គ្រងហានិភ័យទាំងនោះ

- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មត្រូវបានផ្តល់អត្ថប្រយោជន៍ (ឧទាហរណ៍ថាតើត្រូវបានផ្តល់ប្រយោជន៍ទៅតាមតម្លៃសមស្របនៃទ្រព្យសកម្មដែលបានចាត់ចែង ឬតាមលំហូរសាច់ប្រាក់ដែលប្រមូលបាន) និង
- ភាពញឹកញាប់ និងពេលវេលានៃការលក់នៅក្នុងការិយបរិច្ឆេទមុនហេតុផលនៃការលក់បែបនោះ និងការរំពឹងទុករបស់ខ្លួនអំពីសកម្មភាពលក់នាពេលអនាគត។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលរក្សាទុកសម្រាប់ការជួញដូរឬការគ្រប់គ្រង ហើយការវាយតម្លៃលទ្ធផលផ្អែកលើមូលដ្ឋានតម្លៃសមស្របត្រូវបានវាស់នៅ FVTPL។

ទ្រព្យសកម្មហិរញ្ញវត្ថុ - ការវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យា គឺដើម្បីទទួលបានការទូទាត់ប្រាក់ដើម និងការប្រាក់ប៉ុណ្ណោះ (SPPI)

សម្រាប់គោលបំណងនៃការវាយតម្លៃ “ប្រាក់ដើម” ត្រូវបានកំណត់ជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ដំបូង។ “ការប្រាក់” ត្រូវបានកំណត់ជាតម្លៃតបស្នងនៃតម្លៃពេលវេលា និងសម្រាប់ហានិភ័យឥណទាន ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងចំនួនប្រាក់ដើមដែលនៅសល់ ក្នុងអំឡុងពេលជាក់លាក់ណាមួយ និងហានិភ័យការផ្តល់ប្រាក់កម្ចីមូលដ្ឋានផ្សេងទៀត (ដូចជា ហានិភ័យសន្ទនីយភាព និងចំណាយរដ្ឋបាល) ក៏ដូចជាកម្រិតប្រាក់ចំណេញ។

ក្នុងការវាយតម្លៃលំហូរសាច់ប្រាក់តាមកិច្ចសន្យាជា SPPI នោះ ក្រុមហ៊ុនធ្វើការពិចារណាលក្ខខណ្ឌនៃកិច្ចសន្យា នៃឧបករណ៍នោះ។ នេះរួមបញ្ចូលទាំងការវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុមានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួននៃលំហូរសាច់ប្រាក់តាមកិច្ចសន្យា ក្នុងករណីនេះវានឹងមិនបំពេញលក្ខខណ្ឌនេះឡើយ។

ក្នុងការវាយតម្លៃនេះក្រុមហ៊ុនពិចារណាលើ៖

- ព្រឹត្តិការណ៍ដែលនឹងផ្លាស់ប្តូរចំនួនទឹកប្រាក់ និងពេលវេលានៃលំហូរសាច់ប្រាក់
- លក្ខខណ្ឌដែលអាចកែតម្រូវអត្រាគូប៉ុងតាមកិច្ចសន្យារួមទាំងលក្ខណៈពិសេសនៃអត្រាអថេរ
- ការទូទាត់មុន និងលក្ខណៈពិសេសបន្ថែម និង
- លក្ខខណ្ឌដែលកំណត់ការអះអាងរបស់ក្រុមហ៊ុន ចំពោះលំហូរសាច់ប្រាក់ពីទ្រព្យសកម្មជាក់លាក់ (ឧទាហរណ៍ លក្ខណៈមិនអាចទូទាត់បាន)

លក្ខណៈនៃការទូទាត់ជាមុន គឺស្របជាមួយនឹង SPPI ប្រសិនបើចំនួននៃការទូទាត់មុនជាសាវរន្តតំណាង

ឲ្យចំនួនទឹកប្រាក់ដែលមិនទាន់បង់ និងការប្រាក់ទៅលើចំនួនប្រាក់ដើមដែលមិនទាន់ទូទាត់ ដែលអាចរាប់បញ្ចូលនូវសំណងបន្ថែមសម្រាប់ការបញ្ចប់កិច្ចសន្យាមុន។

ទ្រព្យសកម្មហិរញ្ញវត្ថុ-ការវាស់វែងបន្ទាប់ និងចំណេញ ឬខាត៖

ទ្រព្យសកម្មហិរញ្ញវត្ថុនៅ FVTPL

ទ្រព្យសកម្មទាំងនេះត្រូវបានវាស់វែងបន្ទាប់ទៅតាមតម្លៃសមស្រប។ ចំណេញ ឬការខាតបង់សុទ្ធម្យទាំងការប្រាក់ ឬចំណូលភាគលាភត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត។

ទ្រព្យសកម្មហិរញ្ញវត្ថុតាមរំលស់ថ្លៃដើម

ទ្រព្យសកម្មទាំងនេះ ត្រូវបានវាស់វែងបន្ទាប់ទៅតាមរំលស់ថ្លៃដើម ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ រំលស់ថ្លៃដើម ត្រូវបានកាត់បន្ថយដោយឱនភាពនៃតម្លៃ។ ចំណូលការប្រាក់ចំណេញខាត ឬការខាតបង់ពីការប្តូរប្រាក់បរទេស និងឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ក្នុងចំណេញ ឬខាត។

ការវិនិយោគមូលធនវាស់វែងតាម FVOCI

ទ្រព្យសកម្មទាំងនេះត្រូវបានវាស់វែងបន្ទាប់ទៅតាមតម្លៃសមស្រប។ ភាគលាភត្រូវបានទទួលស្គាល់ជាប្រាក់ចំណូលក្នុងចំណេញ ឬខាត លុះត្រាតែភាគលាភបានបង្ហាញយ៉ាងច្បាស់ពីការងើបឡើងវិញពីផ្នែកចំណាយនៃការវិនិយោគ។ ការចំណេញ និងការខាតបង់សុទ្ធផ្សេងទៀតត្រូវបានទទួលស្គាល់នៅក្នុង OCI ហើយមិនត្រូវបានផ្ទេរជាចំណេញ ឬខាតនោះទេ។

(iii) ការឈប់ទទួលស្គាល់

ក្រុមហ៊ុន ឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិទទួលបានសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មនោះផុតកំណត់ ឬក្រុមហ៊ុនបានផ្ទេរសិទ្ធិក្នុងការទទួលបានសាច់ប្រាក់តាមកិច្ចសន្យា ក្នុងប្រតិបត្តិការដែលហានិភ័យ និងផលចំណេញនៃភាពជាម្ចាស់កម្មសិទ្ធិលើទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរចេញ ទាំងមិនផ្ទេរចេញ ឬទាំងមិនរក្សាហានិភ័យ និងផលចំណេញនៃភាពជាម្ចាស់កម្មសិទ្ធិលើទ្រព្យសកម្មហិរញ្ញវត្ថុ និងមិនរក្សាការគ្រប់គ្រងទៅលើទ្រព្យសកម្មដែលផ្ទេរចេញ។

ក្រុមហ៊ុនឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចសន្យាត្រូវបានបញ្ចប់ លុបចោល ឬផុតកាលកំណត់។ ក្រុមហ៊ុនក៏ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ ពេលលក្ខខណ្ឌរបស់វាត្រូវបានកែប្រែ ហើយលំហូរសាច់ប្រាក់នៃបំណុលដែលបានកែប្រែមានភាពខុសគ្នាខ្លាំង ក្នុងករណីនេះបំណុលហិរញ្ញវត្ថុថ្មីដោយផ្អែកលើលក្ខខណ្ឌដែលបានកែប្រែ ត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។

នៅពេលឈប់ទទួលស្គាល់នូវបំណុលហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុ និងតម្លៃដែលត្រូវបង់ (រួមទាំង ទ្រព្យសកម្មមិនមែនជាសាច់ប្រាក់ដែលបានផ្ទេរ ឬបំណុលដែលបានទទួល) ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត។

(iv) ការកាត់កង

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយតម្លៃយោងសុទ្ធត្រូវបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលក្រុមហ៊ុនមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីទូទាត់ និងមានបំណងធ្វើការទូទាត់លើមូលដ្ឋានតម្លៃសុទ្ធ ឬដើម្បីទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលជាប្រចាំ។ ចំណូល និងចំណាយត្រូវបានបង្ហាញជាមូលដ្ឋានសុទ្ធ តែនៅពេលដែលត្រូវបានអនុញ្ញាតក្រោមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា ឬសម្រាប់ចំណេញ និងខាតដែលកើតឡើងពីប្រតិបត្តិការស្រដៀងគ្នា។

(គ) ដើមទុន - ភាគហ៊ុនធម្មតា

ភាគហ៊ុនធម្មតាត្រូវបានចាត់ថ្នាក់ជាមូលធន។ ថ្លៃដើមកើតឡើងដោយផ្ទាល់ពីការបោះផ្សាយភាគហ៊ុនធម្មតាដកផលប៉ះពាល់នៃពន្ធផ្សេងៗ ត្រូវបានទទួលស្គាល់ដោយការកាត់ពីមូលធន។

(ឃ) ទ្រព្យ និងបរិក្ខារ

(i) ការទទួលស្គាល់ និងការវាស់វែង

ផ្នែកនៃទ្រព្យ និងបរិក្ខារ ត្រូវបានវាស់វែងតាមតម្លៃដើមដករំលស់បង្គរ និងឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន។

ថ្លៃដើម គឺត្រូវបានរួមបញ្ចូលនូវរាល់ចំណាយដែលផ្ទេរទៅក្នុងការទិញទ្រព្យសកម្ម។ ការទិញប្រព័ន្ធផ្នែកទន់ (software) សម្រាប់បង្កើតរួមជាសមាធាតុមួយរបស់បរិក្ខារ ត្រូវបានកត់ត្រាជាផ្នែកមួយនៃបរិក្ខារនោះ។

ប្រសិនបើផ្នែកសារវន្តណាមួយនៃទ្រព្យ និងបរិក្ខារទាំងនោះមានអាយុកាលប្រើប្រាស់ខុសពីគ្នា សមាសធាតុនោះ ត្រូវបានដាក់ជាផ្នែកដោយឡែក (សមាសភាពចម្បង) នៃទ្រព្យ និងបរិក្ខារ។

ចំណេញ ឬខាតពីការលក់ផ្នែកនៃទ្រព្យ និងបរិក្ខារ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាតនៅក្នុងរបាយការណ៍ចំណេញ ឬ ខាត។

(ii) ការចំណាយបន្ទាប់

ការចំណាយបន្តបន្ទាប់ត្រូវបានធ្វើមូលធនកម្មប្រសិនបើចំណាយនោះនឹងផ្តល់នូវលំហូរចូលនូវ អត្ថប្រយោជន៍

សេដ្ឋកិច្ច នាពេលអនាគតដល់ក្រុមហ៊ុន។ ការបន្តថែទាំ និងជួសជុល ត្រូវបានចំណាយនៅពេលកើតឡើង។

(iii) រំលស់

រំលស់ ត្រូវបានគណនាដើម្បីលុបចោលថ្លៃដើមនៃទ្រព្យ និងបរិក្ខារ ដកចេញនូវតម្លៃកាកសំណល់ ដោយប្រើវិធីសាស្ត្ររំលស់ថេរ តាមអាយុកាលប្រើប្រាស់ប៉ាន់ស្មាន និងត្រូវទទួលស្គាល់ជាចំណេញ ឬខាតនៅក្នុងរបាយការណ៍ចំណេញ ឬ ខាត។

អាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃទ្រព្យ និងបរិក្ខារមាន ដូចខាងក្រោម៖

គ្រឿងសង្ហារឹម គ្រឿងបំពាក់ និងសម្ភារការិយាល័យ	៣ ឆ្នាំ
សម្ភារកុំព្យូទ័រ	៣ ឆ្នាំ

វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃកាកសំណល់ ត្រូវបានពិនិត្យនៅរៀងរាល់កាលបរិច្ឆេទរបាយការណ៍ ហើយត្រូវកែសម្រួលប្រសិនបើសមស្រប។

(ង) ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីដែលមានកម្មវិធីកុំព្យូទ័រ អាជ្ញាបណ្ណផ្តល់ដោយ គ.ម.ក. និងចំណាយពាក់ព័ន្ធផ្សេងៗ ត្រូវបានបង្ហាញតាមថ្លៃដើម។ កម្មវិធីកុំព្យូទ័រមានអាយុកាលប្រើប្រាស់ជាក់លាក់ និងត្រូវបានកាត់ត្រាតាមថ្លៃដើមដករំលស់បង្គរ។ រំលស់ត្រូវបានគណនាតាមវិធីសាស្ត្ររំលស់ថេរ ដើម្បីបែងចែកថ្លៃដើមនៃកម្មវិធីកុំព្យូទ័រលើរយៈពេល ៥ ឆ្នាំ។

អាជ្ញាបណ្ណផ្តល់ដោយ គ.ម.ក. ត្រូវបានចាត់ទុកថាជាសិទ្ធិធ្វើប្រតិបត្តិការអាជីវកម្មប្រើសេវាជាយូរឆ្នាំដើមសាក្នុងទីផ្សារមូលបត្រកម្ពុជា (ហៅកាត់ថា “ធម.ក”)។ ថ្លៃដើមដែលបានកើតឡើង និងបានបង់ជូន គ.ម.ក. សម្រាប់ថ្លៃអាជ្ញាបណ្ណ ត្រូវបានដករំលស់ក្នុងរយៈពេលនៃអាយុកាលរបស់អាជ្ញាបណ្ណ គឺមានរយៈពេលបីឆ្នាំ។

(ច) ឱនភាពនៃតម្លៃ

(i) ទ្រព្យសកម្មហិរញ្ញវត្ថុ

ក្រុមហ៊ុនទទួលស្គាល់សំវិធានធនលើការខាតលើឥណទានរំពឹងថាបាត់បង់ (ECL) សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ វាស់វែងតាមរំលស់ថ្លៃដើម។

ក្រុមហ៊ុនវាស់វែងការខាតបង់គណនីអតិថិជន លើចំនួនដែលស្មើនឹងការខាតពេញអាយុកាលនៃឥណទាន (Life time ECL) លើកលែងតែសាច់ប្រាក់ និងសាច់ប្រាក់សមមូល ដែលហានិភ័យឥណទាន (ពេលគឺ

ហានិភ័យនៃការខាតបង់កើតឡើង ក្នុងរយៈពេលរំពឹងទុកនៃអាយុកាលរបស់ឧបករណ៍ហិរញ្ញវត្ថុ មិនបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូងដែលត្រូវបានវាស់វែងនៅ ECL ១២ខែ។ សំវិធានធនការខាតបង់ សម្រាប់គណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗ ត្រូវបានវាស់វែងនៅចំនួនមួយដែលស្មើនឹង ECL ពេញអាយុកាល។

នៅពេលមានការកំណត់ថា ហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុមានការកើនឡើងជាសារវន្តតាំងពី ពេលទទួលស្គាល់លើកដំបូង និងនៅពេលដែលធ្វើការប៉ាន់ស្មាន (ECL) ក្រុមហ៊ុនពិចារណាលើព័ត៌មានដែលសមហេតុផល និងមានឯកសារគាំទ្រដែលពាក់ព័ន្ធ និងអាចរកបានដោយមិនត្រូវការចំណាយហួសជ្រុល ឬក៏ត្រូវការប្រឹងប្រែងខ្លាំងៗ នេះរួមបញ្ចូលទាំងបរិមាណ និងគុណភាពព័ត៌មាន និងការវិភាគដោយយោងទៅតាមបទពិសោធន៍របស់ក្រុមហ៊ុន និងការកំណត់តម្លៃឥណទានដែលបានដឹង រួមទាំងព័ត៌មាននាពេលអនាគត។

ក្រុមហ៊ុនសន្មតថាហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុ មានការកើនឡើងជាសារវន្ត ប្រសិនបើហួសកាលកំណត់សងលើសពី ៣០ ថ្ងៃ។ ក្រុមហ៊ុនពិចារណាថាទ្រព្យសកម្មហិរញ្ញវត្ថុមានការសងយឺតយ៉ាវនៅពេលដែល៖

- អ្នកខ្ចីទំនងនឹងមិនទូទាត់សងឥណទានឲ្យទៅក្រុមហ៊ុនក្នុងតម្លៃពេញ ដោយគ្មានគ្រឿងជួយដោះបន្ទាល់ពីក្រុមហ៊ុន ដូចជាការដាក់លក់វត្ថុធានា (ប្រសិនបើមាន) ឬ
- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលហួសកាលកំណត់សងលើសពី ៩០ថ្ងៃ។

ECL ពេញអាយុកាល គឺ ECL ដែលកើតចេញលទ្ធផលពីពិធីការណ៍ក្នុងការសងយឺតយ៉ាវទាំងឡាយណាដែលអាចកើតមានក្នុងអាយុកាលដែលរំពឹងទុកនៃឧបករណ៍ហិរញ្ញវត្ថុ។

ECL ១២ខែ គឺជាចំណែកនៃ ECL ដែលលទ្ធផលចេញពីពិធីការណ៍សងយឺតយ៉ាវដែលអាចកើតឡើងក្នុងរយៈពេល ១២ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍ (ឬក្នុងរយៈពេលខ្លីជាង ប្រសិនបើកាលសារវន្តរំពឹងទុកនៃឧបករណ៍មានរយៈពេលតិចជាង ១២ខែ)។

រយៈពេលអតិបរមាដែលបានពិចារណានៅពេលធ្វើការប៉ាន់ស្មាន ECL គឺជាអំឡុងពេលអតិបរមានៅក្នុងកិច្ចសន្យា ដែលក្រុមហ៊ុនត្រូវប្រឈមនឹងហានិភ័យឥណទាន។

ការវាស់វែង ECL

ECL គឺជាការប៉ាន់ស្មានភាពអាចកើតមានឡើងជាមធ្យមនៃឥណទានបាត់បង់។ ឥណទានបាត់បង់ គឺត្រូវបានវាស់វែងទៅតាមតម្លៃបច្ចុប្បន្ននៃឱនភាពសាច់ប្រាក់ទាំងអស់ (ឧទាហរណ៍ ភាពខុសគ្នារវាងលំហូរសាច់ប្រាក់ដែលក្រុមហ៊ុនត្រូវទទួលតាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលក្រុមហ៊ុនរំពឹងថានឹងទទួលបាន)។

ECL ត្រូវបានបញ្ចុះតម្លៃដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ

នៅកាលបរិច្ឆេទរាយការណ៍នីមួយៗ ក្រុមហ៊ុនវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើមជាឥណទានមានឱនភាពនៃតម្លៃឬទេ។ ទ្រព្យសកម្មហិរញ្ញវត្ថុក្លាយជាឥណទានដែលមានឱនភាពនៃតម្លៃនៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើនមានផលប៉ះពាល់ដល់លំហូរសាច់ប្រាក់អនាគតនៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើតឡើង។

ភស្តុតាង ដែលទ្រព្យសកម្មហិរញ្ញវត្ថុមួយជាឥណទានឱនភាពនៃតម្លៃ រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ផលវិបាកផ្នែកហិរញ្ញវត្ថុជាសារវន្តរបស់អ្នកខ្ចី
- ការធ្វើខុសពីកិច្ចសន្យាដូចជា ការយឺតយ៉ាវ ឬហួសកាលកំណត់សងលើសពី ៩០ថ្ងៃ
- ការរៀបចំឥណទានជាថ្មីរបស់ក្រុមហ៊ុនទៅលើលក្ខខណ្ឌ ដែលក្រុមហ៊ុនមិនធ្វើការពិចារណាពីមុន
- វាអាចនឹងកើតមានឡើងដែលកូនបំណុលឈានទៅរកក្ស័យធន ឬការរៀបចំផ្នែកហិរញ្ញវត្ថុជាថ្មី
- ការបាត់ទីផ្សារសកម្មមួយសម្រាប់សន្តិសុខដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ការបង្ហាញអំពីសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ

សំវិធានធនការខាតបង់លើទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងដោយរំលស់ថ្លៃដើម ត្រូវដកចេញពីតម្លៃទ្រព្យសកម្មក្នុងបញ្ជីសរុប។

ការលុបចោល

តម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺត្រូវបានលុបចោលនៅពេលដែលក្រុមហ៊ុនគ្មានការរំពឹងទុកសមហេតុផលក្នុងការទទួលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុបានទាំងស្រុង ឬមួយផ្នែក។ សម្រាប់អតិថិជនរូបវន្តបុគ្គល ក្រុមហ៊ុនមានគោលនយោបាយក្នុងការលុបចោលឥណទានដុលដោយផ្អែកលើបទពិសោធន៍នាពេលកន្លងមកក្នុងការទទួលបានមកវិញ នៃទ្រព្យសកម្មដែលមានចរិតលក្ខណៈស្រដៀងគ្នា។ សម្រាប់អតិថិជនជានិក្ខបុគ្គល ក្រុមហ៊ុនប៉ាន់ស្មានទ្រព្យសកម្មឯកត្តជននីមួយៗលើការរំពឹងពេលវេលា និងចំនួនដែលត្រូវលុបចោល ថាមានការរំពឹងនូវការប្រមូលបានមកវិញសមហេតុផលឬទេ។ ក្រុមហ៊ុនរំពឹងថាមិនទទួលបានមកវិញជាសារវន្ត ចំពោះចំនួនដែលលុបចោលនោះទេ។ ទោះជាយ៉ាងណាក្តី ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលលុបចោលអាចនៅមានវិធានការទាមទារសង ដើម្បីស្របតាមនីតិវិធីរបស់ក្រុមហ៊ុនសម្រាប់

ទារត្រឡប់មកវិញនូវចំនួនដែលមិនទាន់ទទួលបាន។

(ii) ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

នាការបរិច្ចេកទេសការណ៍នីមួយៗ ក្រុមហ៊ុនពិនិត្យតម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (លើកលែងតែសន្និធិផ្សេងទៀត) ដើម្បីកំណត់សញ្ញាណនៃឱនភាពនៃតម្លៃ។ ក្នុងករណីដែលមានកត្តាទាំង នោះ កើតឡើងចំនួននៃទ្រព្យសកម្មដែលអាចប្រមូលបានវិញ នឹងត្រូវបានប៉ាន់ស្មាន។

សម្រាប់ការធ្វើតេស្តឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុម ដែលអាចបង្កើតសាច់ប្រាក់ តូចបំផុតពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដទៃទៀត ឬក្រុម ទ្រព្យសកម្មដទៃទៀត ហៅកាត់ថា (“ឯកតាបង្កើតសាច់ប្រាក់”)។

តម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺផ្អែកលើតម្លៃដែលធំជាង រវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្របដកចំណាយការលក់ចេញ។ តម្លៃប្រើប្រាស់ គឺអាស្រ័យលើការប៉ាន់ ស្មាននូវលំហូរទឹកប្រាក់នាពេលអនាគត អប្បបរមាទៅតម្លៃបច្ចុប្បន្ន ដោយប្រើប្រាស់អត្រាអប្បបរមាមុនដក ពន្ធ ដែលឆ្លុះបញ្ចាំងពីការប៉ាន់ប្រមាណទីផ្សារបច្ចុប្បន្ននៃតម្លៃពេលវេលា និងហានិភ័យជាក់លាក់ សម្រាប់ ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់។

ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្ម ឬឯកតាបង្កើត សាច់ប្រាក់លើសពីចំនួនដែលអាចប្រមូលវិញបាន។

ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត។ ការខាតបង់លើឱនភាព ត្រូវបាន បែងចែក ដើម្បីកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្មក្នុងឯកតាបង្កើតសាច់ប្រាក់តាមមូលដ្ឋានសមាមាត្រ។

ការខាតបង់លើឱនភាពនៃតម្លៃ នឹងត្រូវកែសម្រួលត្រឡប់មកវិញត្រឹមកម្រិតមួយ ដែលធ្វើឲ្យតម្លៃយោងនៃ ទ្រព្យសកម្ម មិនលើសពីតម្លៃយោងនៃទ្រព្យសកម្មក្រោយដករំលស់ ប្រសិនបើមិនមានការខាតបង់លើឱនភាព នៃតម្លៃ។

(ឆ) ប្រាក់បញ្ញើតម្កល់តាមច្បាប់

ប្រាក់បញ្ញើតម្កល់តាមច្បាប់ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ស្របតាមច្បាប់ស្តីពីការបោះផ្សាយ និង ការផ្សព្វផ្សាយលក្ខណៈហិរញ្ញវត្ថុ តាមចំនួនដែលតម្រូវដោយគណៈកម្មការមូលបត្រកម្ពុជា ដែលបានកំណត់ នៅ ក្នុងមាត្រា១៧ នៃប្រកាសលេខ ០០៩/គ.ម.ក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៩ ស្តីអំពីការផ្តល់អាជ្ញាបណ្ណដល់ ក្រុមហ៊ុនមូលបត្រ និងភ្នាក់ងារក្រុមហ៊ុនមូលបត្រ ដែលចេញដោយគណៈកម្មការមូលបត្រកម្ពុជា។

ប្រាក់បញ្ញើតម្កល់ ត្រូវបានកាត់ត្រាតាមតម្លៃដើម ដកឱនភាពនៃតម្លៃ ប្រសិនបើមាន។

(ជ) សំវិធានធនលើអត្ថប្រយោជន៍និយោជិត

(i) អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី ត្រូវបានធ្វើការ បង្កើតទុកចំណាយក្នុងឆ្នាំ នៅពេលនិយោជិតផ្តល់ សេវាកម្មពាក់ព័ន្ធ។

(ii) អត្ថប្រយោជន៍ពេលចូលនិវត្ត

ក្រុមហ៊ុន ផ្តល់ជូនបុគ្គលិកពេញសិទ្ធិរបស់ខ្លួននូវគម្រោងអត្ថប្រយោជន៍ពេលចូលនិវត្ត ដែលមិនមានមូល និធិដាច់ដោយឡែក នៅពេលដែលពួកគាត់ដល់អាយុចូលនិវត្ត ដូចខាងក្រោម៖

- បុគ្គលិកដែលមានអតីតភាពការងារជាមួយក្រុមហ៊ុនចំនួន ១៥ឆ្នាំ ឬលើស ហើយត្រូវដល់អាយុចូល និវត្តនៅអាយុ ៥៨ឆ្នាំ ចំពោះអ្នកគ្មានជំនាញ និង ៦០ឆ្នាំចំពោះអ្នកមានជំនាញ នឹងត្រូវទទួលបានអត្ថ ប្រយោជន៍ពេលចូលនិវត្តស្មើនឹងប្រាក់បៀវត្សចំនួន ១២ខែ នៃប្រាក់បៀវត្សមូលដ្ឋានចុងក្រោយ។
- បុគ្គលិកដែលមានអតីតភាពការងារជាមួយក្រុមហ៊ុនចំនួន ១៥ឆ្នាំ ឬលើស ហើយត្រូវដល់អាយុចូល និវត្តមុនអាយុ ៥៥ឆ្នាំ ចំពោះអ្នកគ្មានជំនាញ និង ៥៧ឆ្នាំចំពោះអ្នកមានជំនាញ នឹងត្រូវទទួលបានអត្ថ ប្រយោជន៍ពេលចូលនិវត្តស្មើនឹងប្រាក់បៀវត្សចំនួន ៦ខែ នៃប្រាក់បៀវត្សមូលដ្ឋានចុងក្រោយ។

ចំពោះអត្ថប្រយោជន៍ពេលចូលនិវត្តនេះ មិនមានរក្សាទុកក្នុងមូលនិធិដាច់ដោយឡែកទេ ហើយក៏មិនមាន ការប្រាក់ដែរ។

បំណុលត្រូវបានកាត់ត្រាតាមតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចដែលបានកំណត់ នាការិយបរិច្ឆេទរាយការណ៍ ដោយប្រើវិធីសាស្ត្រឯកតាគណនាប៉ាន់ស្មាន ដើម្បីប៉ាន់ប្រមាណនូវថ្លៃចំណាយចុងក្រោយបំផុតដែល ក្រុមហ៊ុនចំណាយចំពោះ អត្ថប្រយោជន៍ដែលនិយោជិតត្រូវទទួលបានជាថ្មីនឹងការបម្រើការងាររបស់ពួក គេក្នុងពេលបច្ចុប្បន្ន និងពេលកន្លងមក។ ក្រុមហ៊ុនចូលរួមផ្តល់វិភាគទានក្នុងរយៈពេលដែលមានការ ទូទាត់អត្ថប្រយោជន៍ ពេលចូលនិវត្ត។ កាតព្វកិច្ចនោះកើតឡើងនៅពេលដែលបុគ្គលិកបម្រើការងារ ដើម្បី ទទួលបានអត្ថប្រយោជន៍ពេលចូលនិវត្ត ដែលក្រុមហ៊ុនរំពឹងថានឹងទូទាត់ក្នុងការិយបរិច្ឆេទរាយការណ៍នា ពេលអនាគត។

តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍ពេលចូលនិវត្ត ត្រូវបានកំណត់ដោយអប្បបរមាចំណាយត្រូវបង់ ប៉ាន់ស្មាន នាពេលអនាគត ដោយយោងទៅតាមអត្រាការប្រាក់នៃប្រាក់បញ្ញើមានកាលកំណត់រយៈពេល ប្រាំមួយឆ្នាំរបស់ធនាគារ។

ចំណេញ និង ខាត ដែលកើតពីនិយ័តកម្មក្នុងគ្រាកន្លងមក និងពីបម្រែបម្រួលការសន្មតហានិភ័យត្រូវបាន

កត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាតក្នុងការិយបរិច្ឆេទដែលមានប្រតិបត្តិការនោះកើតឡើង។ ចំណាយ ទាក់ទិននឹងការផ្តល់អត្ថប្រយោជន៍ទាំងនេះ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត ដើម្បីបែងចែកចំណាយទាំងនោះ លើរយៈពេលដែលបុគ្គលិកបម្រើការងារ ហើយមានសិទ្ធិទទួលបានអត្ថប្រយោជន៍នេះ។ ចំណាយលើការបម្រើការងារក្នុងអតីតកាលត្រូវបានកត់ត្រាភ្លាមៗ នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

(iii) ប្រាក់បំណាច់អតីតភាពការងារ

យោងទៅតាមប្រកាសលេខ ៤៤៣ ប្រ.ក.ខ.ល ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ក្រុមហ៊ុននឹងផ្តល់ជូន និយោជិត នូវប្រាក់បំណាច់អតីតភាពការងារ ដូចខាងក្រោម៖

- ប្រាក់បំណាច់អតីតភាពការងារបច្ចុប្បន្ន៖ និយោជិតដែលបម្រើការចាប់ពី ១ខែ ដល់ ៦ខែ (មិនរាប់បញ្ចូល រយៈពេលសាកល្បងការងារ) គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឬថ្ងៃទី៣១ ខែធ្នូ នឹងទទួលបានប្រាក់បំណាច់អតីតភាពការងារចំនួន ៧.៥ថ្ងៃ។
- ការបើករំលឹកប្រាក់បំណាច់អតីតភាពការងារ៖ និយោជិតដែលបម្រើការក្រោមកិច្ចសន្យាមានថេរវេលាមិនកំណត់ ហើយបម្រើការចាប់ពី ១ខែ ដល់ ៦ខែ ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុ និងទទួលបានប្រាក់បំណាច់អតីតភាពការងារស្មើនឹង ៧.៥ថ្ងៃ ហើយក្នុងករណីបម្រើការលើសពី ៦ខែ នឹងទទួលបាន១៥ថ្ងៃ។ ប្រាក់បំណាច់អតិបរមា មិនត្រូវលើសពី ៦ខែ នៃប្រាក់ឈ្នួលសុទ្ធសាធ គិតជាមធ្យមតាមឆ្នាំនីមួយៗ ដែលបានបង់ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ ប៉ុន្តែមិនត្រូវលើសពី ១៥៦ថ្ងៃឡើយ។

យោងទៅតាមប្រកាសលេខ ០៤២ ស.ណ.ន.ខ.ល ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតម្រូវឲ្យម្ចាស់ឬនាយក សហគ្រាស គ្រឹះស្ថានអង្គការ វិជ្ជាជីវៈ និងកម្មករ និយោជិតក្រៅពីផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងទាំងអស់ ពន្យារពេលក្នុងការអនុវត្តបើកប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ ទៅ ខែធ្នូ ឆ្នាំ២០២១ ដោយទូទាត់រំលឹកចំនួន ៦ថ្ងៃ ក្នុង ១ឆ្នាំ ក្នុងនោះចំនួន ៣ថ្ងៃ នៅក្នុងខែមិថុនា និង ៣ថ្ងៃ ក្នុងខែធ្នូ។ បន្ទាប់មក នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ MoLTV បានចេញសេចក្តីជូនដំណឹងដើម្បីពន្យារពេលការអនុវត្តប្រាក់ឈ្នួលអតីតភាពការងារបច្ចុប្បន្នរហូតដល់ឆ្នាំ២០២១ ។

នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់ជម្រើស ទៅកាន់រោងចក្រ សហគ្រាស និងគ្រឹះស្ថានអាជីវកម្មគ្រប់វិស័យទាំងអស់ ក្នុងការពន្យារពេលការទូទាត់ប្រាក់រំលឹកអតីតភាពការងារមុនឆ្នាំ ២០១៩ និងប្រាក់អតីតភាពការងារបច្ចុប្បន្នសម្រាប់ឆ្នាំ ២០២០ និង ២០២១ រហូតដល់

២០២២។ ក្រុមហ៊ុនបានជ្រើសរើសយកការបង់ប្រាក់បំណាច់អតីតភាពការងារដោយស្ម័គ្រចិត្តចាប់ពីឆ្នាំ ២០២០ តទៅ។

បំណុលប្រាក់បំណាច់នេះ ត្រូវបានទទួលស្គាល់តាមតម្លៃបច្ចុប្បន្ន នៃកាតព្វកិច្ចត្រូវទូទាត់នាការបរិច្ចទ រាយការណ៍ដោយប្រើវិធីសាស្ត្រឯកតាតណាទានប៉ាន់ស្មាន ដើម្បីប៉ាន់ស្មានចំណាយចុងក្រោយដែលអាច នឹងត្រូវទូទាត់ដោយក្រុមហ៊ុនលើប្រាក់បំណាច់អតីតភាពការងារ ដែលនិយោជិតមានសិទ្ធិទទួលបានលើការ បម្រើការងារចាប់ពីឆ្នាំ២០០៨ ដល់ ឆ្នាំ២០១៨។ ក្រុមហ៊ុនបែងចែកប្រាក់បំណាច់អតីតភាពការងារទៅតាម ថេរវេលាដែលត្រូវទូទាត់ប្រាក់បំណាច់នេះ។ កាតព្វកិច្ចបំណុលកើតឡើងនៅពេលនិយោជិតបម្រើការងារ ដើម្បីទទួលបាននូវប្រាក់បំណាច់អតីតភាពការងារ ដែលក្រុមហ៊ុនរំពឹងថានឹងត្រូវទូទាត់នៅកាលបរិច្ចទ រាយការណ៍អនាគត ។

តម្លៃបច្ចុប្បន្នប្រាក់បំណាច់អតីតភាពការងារ ត្រូវបានកំណត់ដោយធ្វើអប្បបរមាប្រាក់ដែលត្រូវទូទាត់ពេល អនាគត ហើយប្រើអត្រាការប្រាក់កម្ចីមានកាលកំណត់ចំនួន ៥ឆ្នាំ។

(ឈ) សំវិធានធន

សំវិធានធនត្រូវបានកត់ត្រា នៅពេលដែលក្រុមហ៊ុនមានកាតព្វកិច្ចផ្លូវច្បាប់នាពេលបច្ចុប្បន្ន ឬកាតព្វកិច្ច ប្រយោលដែលកើតពីលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ដែលទំនងជាតម្រូវឲ្យក្រុមហ៊ុនចំណាយធនធាន ដើម្បីធ្វើការដោះស្រាយ និងទូទាត់កាតព្វកិច្ចទាំងនោះ ហើយចំនួនទឹកប្រាក់នោះអាចប៉ាន់ស្មានគួរឲ្យ ជឿជាក់បាន។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន កម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបាន កំណត់ដោយគិតទៅលើចំណាត់ថ្នាក់នៃកាតព្វកិច្ចនោះទាំងមូល។ សំវិធានធនត្រូវបានកត់ត្រា ទោះបីជា លំហូរចេញនៃធាតុណាមួយដែលស្ថិតនៅក្នុងចំណាត់ថ្នាក់កាតព្វកិច្ចតែមួយនោះ មានចំនួនតិចតួចក៏ដោយ។

សំវិធានធនត្រូវបានវាស់វែងតាមតម្លៃបច្ចុប្បន្ន នៃចំណាយដែលរំពឹងថាត្រូវទូទាត់កាតព្វកិច្ចនោះ ដោយប្រើ អត្រាមុនបង់ពន្ធ ដើម្បីឆ្លុះបញ្ចាំងការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃសាច់ប្រាក់ គិតតាមពេលវេលា និង ហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែល បានកន្លងផុត ត្រូវបានកត់ត្រាជាចំណាយការប្រាក់។

(ញ) ប្រាក់ចំណូល

ការទទួលប្រាក់ចំណូលតាម ស.វ.ហ.អ.ក ១៥

ប្រាក់ចំណូលត្រូវបានទទួលស្គាល់នៅពេលដែលសេវាកម្ម ត្រូវបានបំពេញនិងត្រូវបានទទួលស្គាល់ ដោយអតិថិជនថាបានបញ្ចប់។ ចំណូលត្រូវបានវាស់វែងផ្អែកលើតម្លៃតបស្នងដែលបានបញ្ជាក់នៅក្នុងកិច្ចសន្យាអតិថិជន។ ក្រុមហ៊ុន ទទួលស្គាល់ចំណូលនៅពេលផ្ទេរការគ្រប់គ្រងទំនិញ និងសេវាកម្មឲ្យអតិថិជន ។

សភាព និងពេលវេលានៃការបំពេញកាតព្វកិច្ចរួមទាំងលក្ខខណ្ឌទូទាត់សំខាន់ៗ

ក្រុមហ៊ុនផ្តល់សេវាជាល្បឿនរហ័សសម្រាប់បត្រទៅឲ្យអតិថិជនរបស់ខ្លួន។ ថ្លៃសេវាត្រូវបានទទួលស្គាល់ជាទូទៅនៅពេលសេវាកម្មត្រូវបានផ្តល់ឲ្យទាំងស្រុង។ ការទូទាត់ត្រូវបានធ្វើឡើងក្នុងរយៈពេល២ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ (T+២) ពីកាលបរិច្ឆេទជួញដូរ។

(ដ) ចំណូលការប្រាក់

ចំណូលការប្រាក់ ត្រូវទទួលស្គាល់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

(ច) ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ក្រុមហ៊ុនវាយតម្លៃថា មានឬមិនមានកិច្ចសន្យាជួល។ កិច្ចសន្យាជួលកើតមានឡើង ប្រសិនបើកិច្ចសន្យានោះមានសិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យ ក្នុងរយៈពេលកំណត់មួយជាថ្នូរនឹងការសងត្រលប់។ ដើម្បីវាយតម្លៃថា កិច្ចសន្យាមានសិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យដែលបានកំណត់នោះ ក្រុមហ៊ុនប្រើនិយមន័យនៃការជួលនៅក្នុង ស.វ.ហ.អ.ក ១៦។

គោលការណ៍នេះ ត្រូវបានអនុវត្តចំពោះកិច្ចសន្យាដែលបានកើតឡើង នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ឬបន្ទាប់។

ក្នុងនាមជាអ្នកជួល

នៅពេលចាប់ផ្តើមកិច្ចសន្យា ឬកែប្រែលើកិច្ចសន្យាដែលមានសមាសធាតុភតិសន្យា ក្រុមហ៊ុនបែងចែកការពិចារណានៅក្នុងកិច្ចសន្យាចំពោះសមាសធាតុភតិសន្យានីមួយៗ ដោយផ្អែកលើមូលដ្ឋាននៃតម្លៃដែលនៅដាច់ដោយឡែក។

ក្រុមហ៊ុនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យ និងបំណុលជួលនៅកាលបរិច្ឆេទចាប់ផ្តើមជួល។ សិទ្ធិប្រើប្រាស់ទ្រព្យត្រូវបានវាស់វែងដំបូងដោយថ្លៃដើម ដែលរួមមានចំនួនទឹកប្រាក់ដំបូងនៃបំណុលជួល ដែលត្រូវបានកែ

តម្រូវសម្រាប់ការទូទាត់ភតិសន្យាដែលបានធ្វើឡើងនៅ ឬមុនកាលបរិច្ឆេទចាប់ផ្តើម ឬក្រុមនឹងថ្លៃដើម ដំបូងដែលបានកើតឡើង និងការប៉ាន់ប្រមាណថ្លៃដើមដើម្បីរ៉ាប់រងនិងដកចេញ ទ្រព្យមូលដ្ឋានឬដើម្បីស្តារ ឡើងវិញនូវទ្រព្យមូលដ្ឋានឬទីតាំងដែលវាស្ថិតនៅ ឬស្តារឡើងវិញនូវទ្រព្យសម្បត្តិ ជាមូលដ្ឋានទៅនឹង លក្ខខណ្ឌដែលបានកំណត់ដោយលក្ខខណ្ឌនៃភតិសន្យាលើកលែងតែថ្លៃដើមទាំងនោះកើតឡើងដើម្បី ផលិតសន្និធិ តិចជាងការលើកទឹកចិត្តដែលបានទទួល។

សិទ្ធិប្រើប្រាស់ទ្រព្យ ត្រូវបានរំលស់ជាបន្តបន្ទាប់ដោយប្រើវិធីសាស្ត្ររំលស់ថេរ ចាប់ពីថ្ងៃចាប់ផ្តើមរហូត ដល់ចុងបញ្ចប់នៃរយៈពេលនៃការជួល លើកលែងតែកិច្ចសន្យាជួលផ្ទេរកម្មសិទ្ធិនៃទ្រព្យជាមូលដ្ឋានទៅឲ្យ ក្រុមហ៊ុននៅចុងបញ្ចប់នៃរយៈពេលនៃការជួល ឬថ្លៃដើម នៃទ្រព្យសម្បត្តិប្រើប្រាស់ត្រឹមត្រូវឆ្លុះបញ្ចាំងថា ក្រុមហ៊ុននឹងអនុវត្តជម្រើសទិញ។ ក្នុងករណីនោះសិទ្ធិប្រើប្រាស់ទ្រព្យនឹងត្រូវបានគេរំលស់ដោយគិតតាម អាយុកាលប្រើប្រាស់នៃទ្រព្យមូលដ្ឋាន ដែលត្រូវបានកំណត់ដូចគ្នា។ លើសពីនេះទៀត សិទ្ធិប្រើប្រាស់ទ្រព្យ ត្រូវបានកាត់បន្ថយជាទៀងទាត់ដោយការខាតបង់លើឱនភាពនៃតម្លៃ ហើយត្រូវបានកែតម្រូវសម្រាប់ការ វាស់វែងជាក់លាក់នៃបំណុលភតិសន្យា។

បំណុលភតិសន្យា ត្រូវបានវាស់វែងដំបូងដោយការបញ្ចុះតម្លៃនៃតម្លៃបច្ចុប្បន្ននៃការជួលដែលមិនត្រូវបាន បង់នៅកាលបរិច្ឆេទចាប់ផ្តើម ដោយប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងកិច្ចសន្យាជួលឬប្រសិនបើអត្រា នេះមិនអាចត្រូវបានកំណត់យ៉ាងឆាប់រហ័ស ក្រុមហ៊ុនប្រើប្រាស់អត្រាការប្រាក់កម្ចីរបន្ថែមរបស់ក្រុមហ៊ុន។ ជាទូទៅ ក្រុមហ៊ុនប្រើប្រាស់អត្រាប្រាក់កម្ចីរបស់ខ្លួនជាអត្រាអប្បបរមា។

ប្រភេទនៃការទូទាត់ភតិសន្យា ដែលត្រូវបានដាក់បញ្ចូលក្នុងការវាស់វែងនៃបំណុលភតិសន្យា មានដូចខាង ក្រោម៖

- ការទូទាត់ភតិសន្យាថេរ រួមទាំងការទូទាត់ជាប្រចាំថ្ងៃ។
- ការទូទាត់ភតិសន្យាអថេរ ដែលពឹងផ្អែកលើសន្ទស្សន៍ឬអត្រាមួយ ដែលបានវាស់វែងដំបូងដោយប្រើ សន្ទស្សន៍ ឬអត្រានៅកាលបរិច្ឆេទចាប់ផ្តើម។
- ចំនួនទឹកប្រាក់ដែលពឹងផ្អែកនឹងត្រូវបង់ក្រោមការធានាតម្លៃនៅសល់។
- ថ្លៃអនុវត្តក្រោមជំរើសនៃការទិញ ដែលក្រុមហ៊ុនមានហេតុផលសមស្រប និងប្រាកដប្រជាថាក្នុងការអនុវត្ត ការទូទាត់ភតិសន្យាក្នុងរយៈពេលបន្តជាថ្មីប្រសិនបើក្រុមហ៊ុនមានហេតុផលសមស្រប និងប្រាកដ ប្រជាថាក្នុងការបន្តកិច្ចសន្យា និងការពិន័យសម្រាប់ការបញ្ចប់កិច្ចសន្យាជួលមុនពេលកំណត់ លើកលែង តែក្រុមហ៊ុនមានហេតុផលសមស្រប មិនបញ្ចប់កិច្ចសន្យាមុនពេលកំណត់។

បំណុលភតិសន្យា ត្រូវបានវាស់វែងដោយវិធីសាស្ត្រធ្វើរំលស់ថ្លៃដើមតាមវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

នឹងត្រូវបានគេធ្វើការវាស់វែងឡើងវិញនៅពេលមានការផ្លាស់ប្តូរ ការទូទាត់ភតិសន្យានាពេលអនាគតដែលកើតឡើងពីការផ្លាស់ប្តូរសន្ទស្សន៍ ឬអត្រាការផ្លាស់ប្តូរការប៉ាន់ប្រមាណរបស់ក្រុមហ៊ុននៃចំនួនទឹកប្រាក់ដែលរំពឹងថានឹងត្រូវបង់ក្រោមការធានាតម្លៃនៅសល់ ការផ្លាស់ប្តូរការវាយតម្លៃរបស់ក្រុមហ៊ុនថាតើនឹងអនុវត្តជម្រើស ទិញបន្ត ឬបញ្ឈប់ ឬប្រសិនបើការទូទាត់ជាប្រភេទធាតុចេរណាមួយមានការផ្លាស់ប្តូរ។

នៅពេលដែលការទទួលខុសត្រូវភតិសន្យាត្រូវបានវាស់វែងឡើងវិញតាមវិធីនេះ ការកែតម្រូវត្រូវបានធ្វើឡើងចំពោះចំនួនទឹកប្រាក់យោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬត្រូវបានកត់ត្រាក្នុងប្រាក់ចំណេញ ឬខាតប្រសិនបើចំនួនទឹកប្រាក់យោងនៃសិទ្ធិប្រើប្រាស់ទ្រព្យត្រូវបានកាត់បន្ថយរហូតដល់សូន្យ។

ក្រុមហ៊ុនបង្ហាញពីសិទ្ធិប្រើប្រាស់ទ្រព្យ និងបំណុលភតិសន្យាដោយឡែកពីគ្នានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ការជួលរយៈពេលខ្លី និងការជួលមានតម្លៃទាប

ក្រុមហ៊ុនបានជ្រើសរើសមិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលជួលសម្រាប់ការជួលមានតម្លៃទាប និងការជួលរយៈពេលខ្លី ដែលរួមមានដូចជាការជួលយានយន្ត។ ក្រុមហ៊ុនទទួលស្គាល់ការទូទាត់ភតិសន្យាដែលទាក់ទងនឹងការជួលទាំងនេះ ជាការចំណាយផ្អែកលើមូលដ្ឋានថេរក្នុងរយៈពេលជួល។

ភតិសន្យា ដែលក្រុមហ៊ុនមិនសន្មតថាអាចទទួលយកបាននូវរាល់ហានិភ័យ និងរង្វាន់នៃកម្មសិទ្ធិត្រូវបានចាត់ថ្នាក់ជាភតិសន្យាប្រតិបត្តិការហើយទ្រព្យភតិសន្យា ដែលបានជួលមិនត្រូវបានទទួលស្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឡើយ។

ការទូទាត់ភតិសន្យាប្រតិបត្តិការ ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាតដោយឈរលើមូលដ្ឋានត្រង់ក្នុងរយៈពេលកិច្ចសន្យា។ ប្រាក់លើកទឹកចិត្តភតិសន្យាដែលបានទទួលត្រូវបានទទួលស្គាល់ថាជាផ្នែកសំខាន់មួយនៃចំណាយភតិសន្យាសរុបក្នុងរយៈពេលនៃការជួល។

(ខ) ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញរួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ។ វាត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាតនៅក្នុងរបាយការណ៍លទ្ធផល លើកលែងតែធាតុណាបានទទួលស្គាល់ដោយផ្ទាល់ក្នុងមូលធន ឬនៅក្នុងរបាយការណ៍លម្អិតផ្សេងៗទៀត។

ពន្ធប្រចាំឆ្នាំ

ពន្ធប្រចាំឆ្នាំ គឺជាពន្ធដែលរំពឹងថាត្រូវបង់លើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធដែលបាន

អនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរាយការណ៍ជាមួយនឹងនិយ័តភាពណាមួយលើពន្ធត្រូវបង់ពីឆ្នាំមុន។

ពន្ធពន្យារ

ពន្ធពន្យារ ត្រូវបានកំណត់ទៅលើភាពលម្អៀងជាបណ្តោះអាសន្នរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុល ក្នុងគោលបំណងនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់សម្រាប់ការខាតលើពន្ធ និងភាពលម្អៀងជាបណ្តោះអាសន្នដែលអាចកាត់កងបាន តែក្នុងករណីអាចនឹងកើតមានឡើងទៅលើប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតដែលអាចប្រើប្រាស់បាន។ ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យនៅរាល់កាលបរិច្ឆេទរាយការណ៍ ហើយត្រូវបានកាត់បន្ថយ ក្នុងករណីដែលវាមិនអាចកើតឡើងនូវអត្ថប្រយោជន៍ពន្ធដែលពាក់ព័ន្ធដែលអាចនឹងប្រើប្រាស់បាន។ ការកាត់បន្ថយនេះនឹងត្រូវប្តូរត្រឡប់វិញនៅពេលដែលលក្ខខណ្ឌនៃប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតមានភាពប្រសើរឡើង។

ពន្ធពន្យារ ត្រូវបានកំណត់ដោយប្រើអត្រាពន្ធដែលរំពឹងថានឹងប្រើទៅលើភាពលម្អៀងជាបណ្តោះអាសន្នដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរាយការណ៍។

ការវាស់វែងពន្ធពន្យារ ឆ្លុះបញ្ចាំងពីលទ្ធផលដែលក្រុមហ៊ុនរំពឹងថា (នៅកាលបរិច្ឆេទរាយការណ៍) នឹងមានទទួលមកវិញ ឬការកាត់កងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុល។

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុលអាចកាត់កងគ្នាបានលុះត្រាតែបានបំពេញលក្ខខណ្ឌមួយចំនួន។

៤. ស្តង់ដារ ការកែប្រែ និងការបកស្រាយថ្មីដែលមិនទាន់បានអនុម័ត

ស្តង់ដារ ការកែប្រែ និងការបកស្រាយថ្មីមួយចំនួន ទាក់ទងនឹងស្តង់ដារដែលមានស្រាប់ បានចូលជាធរមាន សម្រាប់ការិយបរិច្ឆេទចាប់ផ្តើមបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ដែលក្នុងនោះការអនុវត្តមុនកាលកំណត់ ត្រូវបានអនុញ្ញាត។ ប៉ុន្តែក្រុមហ៊ុនមិនទាន់បានអនុវត្តនូវស្តង់ដារថ្មី ឬស្តង់ដារដែលបានកែប្រែទាំងនេះក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះនៅឡើយទេ។

ស្តង់ដារ និងការបកស្រាយដែលបានធ្វើវិសោធនកម្មដូចខាងក្រោម មិនត្រូវបានរំពឹងថានឹងមានឥទ្ធិពលជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទេ៖

- សម្បទានការជួលទាក់ទងនឹងកូវីដ-១៩ (វិសោធនកម្ម ស.វ.ហ.អ.ក ១៦)
- ទ្រព្យ គ្រឿងចក្រ និងបរិក្ខារ ដំណើរការមុនពេលប្រើដោយចេតនា (វិសោធនកម្ម ស.គ.អ.ក ១៦)

- ឯកសារយោងចំពោះក្របខ័ណ្ឌទស្សនទាន (វិសោធនកម្មលើស.រ.ហ.អ.ក ៣)
- ការចាត់ថ្នាក់នៃបំណុលជាបំណុលរយៈពេលខ្លី ឬពេលវែង (វិសោធនកម្មលើ ស.គ.អ.ក ១)

៥. ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក។ ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិក ទៅជាប្រាក់រៀល ត្រូវបានធ្វើឡើងដើម្បីតែបំពេញតាមតម្រូវការដែលមានចែងនៅក្នុងច្បាប់គណនេយ្យ និង សវនកម្មនៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ។

ទ្រព្យសកម្ម និងបំណុល ត្រូវបានប្តូររូបិយប័ណ្ណតាមអត្រានាការណ៍បរិច្ឆេទរបាយការណ៍។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិត និងរបាយការណ៍លំហូរសាច់ប្រាក់ ត្រូវបានបង្ហាញជាប្រាក់រៀលដោយប្រើប្រាស់អត្រាប្តូរភាគប្រចាំឆ្នាំ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណនេះ ត្រូវបានទទួលស្គាល់ជា “លម្អៀងពីការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

ក្រុមហ៊ុន ប្រើប្រាស់អត្រាប្តូរប្រាក់ជាផ្លូវការដូចខាងក្រោម៖

		អត្រានាចុងកាលបរិច្ឆេទ	
		របាយការណ៍	អត្រាប្តូរ
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	១ដុល្លារអាមេរិក =	៤.០៤៥រៀល	៤.០៧៧រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	១ដុល្លារអាមេរិក =	៤.០៧៥ រៀល	៤.០៥២ រៀល

តួលេខជាប្រាក់រៀលនេះ គឺសម្រាប់ជាការបង្ហាញតែប៉ុណ្ណោះ ហើយមិនត្រូវបានយកមកបកស្រាយថា តួលេខប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

៦. ប្រាក់បញ្ញើតម្កល់តាមច្បាប់

អនុលោមតាមប្រកាសរបស់ គ.ម.ក. លេខ ០០៩ ស្តីពីការផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនមូលបត្រ និងភ្នាក់ងារក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនត្រូវបានតម្រូវឱ្យដាក់ប្រាក់តម្កល់ (យ៉ាងហោចណាស់ ១ពាន់លានរៀល) ទៅក្នុងគណនីរបស់ គ.ម.ក. ដែលរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការជាល្បួញជើងសាមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រាក់តម្កល់ (មិនមានការប្រាក់) នេះមិនសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការ ប្រចាំថ្ងៃរបស់ក្រុមហ៊ុនទេ រហូតដល់ពេលដែលក្រុមហ៊ុនស្ម័គ្រចិត្តបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា។

៧. ប្រព្យសកម្មអរូបី

២០២០

	អាជ្ញាបណ្ណ គម.ក	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ថ្លៃដើម			
នាថ្ងៃទី១ខែមករាឆ្នាំ២០២០	១៥.៤៤១	១៥.៤៤១	៦២.៩២២
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(៤៦៣)
នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	១៥.៤៤១	១៥.៤៤១	៦២.៤៥៩
ដក: រំលស់បង្ក			
នាថ្ងៃទី១ខែមករាឆ្នាំ២០២០	៥.៣៥២	៥.៣៥២	២១.៨០៩
រំលស់ក្នុងកាលបរិច្ឆេទ	៥.៦២៩	៥.៦២៩	២២.៩៤៩
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(៣៤០)
នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	១០.៩៨១	១០.៩៨១	៤៤.៤១៨
តម្លៃយោង			
នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	៤.៤៦០	៤.៤៦០	១៨.០៤១

២០១៩

	អាជ្ញាបណ្ណ គម.ក		សរុប	
	កម្មវិធីកំពុងទំរើម ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ថ្លៃដើម				
នាថ្ងៃទី១ខែមករាឆ្នាំ២០១៩	១.៥៧៤	១៥.៤៤១	១៧.០១៥	៦៨.៣៦៦
ការបុរេចាត់	(១.៥៧៤)	-	(១.៥៧៤)	(៦.៣៧៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៩៣៤
នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	-	១៥.៤៤១	១៥.៤៤១	៦២.៩២២
ដក: រំលស់បង្ក				
នាថ្ងៃទី១ខែមករាឆ្នាំ២០១៩	១.៥៧៤	-	១.៥៧៤	៦.៣២៤
រំលស់ក្នុងកាលបរិច្ឆេទ	-	៥.៣៥២	៥.៣៥២	២១.៦៨៦
ការបុរេចាត់	(១.៥៧៤)	-	(១.៥៧៤)	(៦.៣៧៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	១៧៧
នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	-	៥.៣៥២	៥.៣៥២	២១.៨០៩
តម្លៃយោង				
នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	-	១០.០៨៩	១០.០៨៩	៤១.១១៣

៨. ទ្រព្យ និង បរិក្ខារ

២០២០	គ្រឿងសង្ហារឹម គ្រឿងបំពាក់ និងបរិក្ខារ ដុល្លារអាមេរិក	សម្ភារកុំព្យូទ័រ ដុល្លារអាមេរិក	ដុល្លារអាមេរិក	សរុប ពាន់រៀល (កំណត់សម្គាល់៥)
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០	៨.៨១៤	៤៥.១៦៤	៥៣.៩៧៨	២១៩.៩៦១
ការទិញបន្ថែម	-	៦.៨៣៤	៦.៨៣៤	២៧.៨៦២
ការលុបចោល	(៤៥០)	(៧៣៤)	(១.១៨៤)	(៤.៩៦៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(១.៨០១)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	៨.៣៦៤	៥១.២៦៤	៥៩.៦២៨	២៤១.១៩៥
ដកៈវិលសំបង្គរ				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០	៧.៨៧៣	៤១.០៨០	៤៩.៩៥៣	២០៣.៩០៦
វិលសំបង្គរកិច្ចបញ្ជី	២៧៨	២.៩៧៥	៣.២៥៣	១៣.២៦២
ការលុបចោល	(១៥៩)	(៧៣៤)	(៨៩៣)	(៣.៦៨៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(១.៥៧៣)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	៧.៩៩២	៤៣.៣២១	៥២.៣១៣	២១៣.៦០៦
តម្លៃយោង				
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	៣៧២	៦.៩៤៣	៧.៣១៥	២៩.៥៨៩
២០១៩	គ្រឿងសង្ហារឹម គ្រឿងបំពាក់ និងបរិក្ខារ ដុល្លារអាមេរិក	សម្ភារកុំព្យូទ័រ ដុល្លារអាមេរិក	ដុល្លារអាមេរិក	សរុប ពាន់រៀល (កំណត់សម្គាល់៥)
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	៧.៦៧៩	៤៧.៥២៧	៥៥.២០៦	២២១.៨១៨
ការទិញបន្ថែម	១.១៣៥	២.៩៥៣	៤.០៨៨	១៦.១៧៦
ការលុបចោល	-	(៥.៣១៦)	(៥.៣១៦)	(១១.៥៤០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៣.១១៨
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	៨.៨១៤	៤៥.១៦៤	៥៣.៩៧៨	២១៩.៩៦១
ដកៈវិលសំបង្គរ				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	៧.៦៧៩	៤៦.១៤២	៥៣.៨២១	២១៦.៦៤២
វិលសំបង្គរកិច្ចបញ្ជី	១៩៤	១.២៥៤	១.៤៤៨	៥.៨៩៦
ការលុបចោល	-	(៥.៣១៦)	(៥.៣១៦)	(១១.៥៤០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	២.៩៧៨
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	៧.៨៧៣	៤២.០៨០	៤៩.៩៥៣	២០៣.៩០៦
តម្លៃយោង				
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	៩៤១	៣.០៨៤	៤.០២៥	១៦.០៥០

៩. ពន្ធលើប្រាក់ចំណេញ

(ក) បំណុលពន្ធលើប្រាក់ចំណេញ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
នាថ្ងៃទី១ ខែមករា	១២៥	៥០៩	១១១	៤៤៦
ចំណាយពន្ធលើប្រាក់ចំណេញ	៣.៦៧២	១៤.៩៧១	១.៣៣០	៥.៣៨៩
ពន្ធលើប្រាក់ចំណេញបានបង់	(៣.៥៣៥)	(១៤.៤១២)	(១.៣១៦)	(៥.៣៣២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៨)	-	៦
នាថ្ងៃទី៣១ ខែធ្នូ	២៦២	១.០៦០	១២៥	៥០៩

(ខ) (អត្ថប្រយោជន៍)/ចំណាយពន្ធលើប្រាក់ចំណេញ

	២០២០		២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ពន្ធលើប្រាក់ចំណេញសម្រាប់				
កម្រិតបច្ចេកទេស	៣.៦៧២	១៤.៩៧១	១.៣៣០	៥.៣៨៩
ពន្ធពន្យារ	(២០.០៨៧)	(៨១.៨៩៥)	២.៩៨១	១២.០៧៩
	(១៦.៤១៥)	(៦៦.៩២៤)	៤.៣១១	១៧.៤៦៨

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញ ដែលបានគណនាតាមអត្រាពន្ធតាមច្បាប់ទៅនឹងការចំណាយពន្ធលើប្រាក់ចំណូល ដូចដែលបានបង្ហាញក្នុងចំណេញ ឬខាត មានដូចខាងក្រោម៖

	២០២០		២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ខាតមុនបង់ពន្ធលើប្រាក់ចំណេញ	(៣.១៨៨)	(១២.៩៩៦)	(១៤១.៦៩៦)	(៥៧៤.១៥២)
ពន្ធលើប្រាក់ចំណេញផ្អែកតាម				
អត្រាពន្ធជាផ្លូវការ	(៦៣៨)	(២.៦០១)	(២៨.៣៣៩)	(១១៤.៨៣០)
ផលប៉ះពាល់នៃចំណាយមិនអាចកាត់				
កងបាន	១៨.៦៣៦	៧៥.៩៧៩	៣៣២	១.៣៤៥
ផលប៉ះពាល់នៃការប្រើប្រាស់ប្រាក់ខាតដែលអាច				
កាត់កងបាន/ប្រាក់ខាតមិនបានទទួលស្គាល់				
ជាពន្ធពន្យារ	(៣៨.០៨៥)	(១៥៥.២៧៣)	៣០.៩៨៨	១២៥.៥៦៤
ពន្ធអប្បបរមា	៣.៦៧២	១៤.៩៧១	១.៣៣០	៥.៣៨៩
	(១៦.៤១៥)	(៦៦.៩២៤)	៤.៣១១	១៧.៤៦៨

ការគណនាប្រាក់ចំណូលជាប់ពន្ធ គឺស្ថិតនៅក្រោមការពិនិត្យ និងការវាយតម្លៃរបស់អាជ្ញាធរពន្ធដារ។

(គ) ពន្ធពន្យារជាទ្រព្យសកម្ម

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	៤១.០៦៩	១៦៦.១២៤	២០.៩៨២	៨៥.៥០២

បម្រែបម្រួលក្នុងពន្ធពន្យារជាទ្រព្យសកម្មសុទ្ធដែលមានក្នុងឆ្នាំនេះមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
នាំថ្ងៃទី១ ខែមករា	២០.៩៨២	៨៥.៥០២	២៣.៩៦៣	៩៦.២៨៣
ទទួលស្គាល់ក្នុងចំណេញឬខាត	២០.០៨៧	៨១.៨៩៥	(២.៩៨១)	(១២.០៧៩)
លម្អៀងពីការប្តូរប័ណ្ណ	-	(១.២៧៣)	-	១.២៩៨
នាំថ្ងៃទី៣១ ខែធ្នូ	៤១.០៦៩	១៦៦.១២៤	២០.៩៨២	៨៥.៥០២

ពន្ធពន្យារជាទ្រព្យសកម្ម (បំណុល) ដែលត្រូវបានកំណត់ដោយ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
រំលស់លើទ្រព្យនិងធុរកិច្ច	១.៩៩៦	៨.០៧៤	១.៥៣៤	៦.២៥១
សំវិធានធនលើការឈប់សម្រាក				
ប្រចាំឆ្នាំដែលមិនបានប្រើ	១០.៥៧៤	៤២.៧៧១	៨.៧៤៦	៣៥.៦៤០
សំវិធានធនលើអត្ថប្រយោជន៍				
ពេលចូលនិវត្ត	១២.៤១០	៥០.១៩៨	១១.៤៨៨	៤៦.៨១៤
ប្រាក់ចំណេញពីការប្តូរប័ណ្ណដែល				
មិនទាន់ទទួលស្គាល់ជាក់ស្តែង	(៧៧)	(៣១១)	(៧៨៦)	(៣.២០៣)
សំវិធានធនលើការខាតបង់ពីឱនភាពតម្លៃលើ				
ទ្រព្យសកម្មហិរញ្ញវត្ថុ	៧.៥៤៩	៣០.៥៣៦	-	-
ប្រាក់ចំណូលពន្យារ	៨.៦១៧	៣៤.៨៥៦	-	-
នាំថ្ងៃទី៣១ ខែធ្នូ	៤១.០៦៩	១៦៦.១២៤	២០.៩៨២	៨៥.៥០២

១០. ប្រាក់បញ្ញើមានកាលកំណត់

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ប្រាក់បញ្ញើមានកាលកំណត់	១.៦៩៧.៧៧៥	៦.៨៦៧.៥០១	១.៦៦០.០០០	៦.៧៦៤.៥០០
ការប្រាក់ត្រូវទទួល	២.១៨៧	៨.៨៤៦	១៦.៥៩៥	៦៧.៦២៥
	១.៦៩៩.៩៦២	៦.៨៧៦.៣៤៧	១.៦៧៦.៥៩៥	៦.៨៣២.១២៥
ដក៖ សំវិធានធនលើការខាតបង់ពីឱនភាពនៃតម្លៃ	(៣៤.១២៥)	(១៣៨.០៣៦)	-	-
	១.៦៦៥.៨៣៧	៦.៧៣៨.៣១១	១.៦៧៦.៥៩៥	៦.៨៣២.១២៥

ក្រុមហ៊ុនបានដាក់ប្រាក់បញ្ញើមានកាលកំណត់នៅក្រុមហ៊ុនមេ សម្រាប់រយៈពេលមួយឆ្នាំ។ ប្រាក់បញ្ញើនេះមានអត្រាការប្រាក់ប្រចាំឆ្នាំពី ៥.៥០% ដល់ ៧.៥០% (២០១៩៖ ៤.៥០% ដល់ ៥.៥០% ក្នុងមួយឆ្នាំ)។

១១. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
គណនីត្រូវទទួលផ្សេងៗ	២៣.៩៧២	៩៦.៩៦៧	១៧.៩៦៦	៧៣.២១១
ប្រាក់បញ្ញើផ្សេងៗ	១.៤៥២	៥.៨៧៣	១.១៥៥	៤.៧០៧
ចំណាយបង់មុនផ្សេងៗ	១៨.០៦៧	៧៣.០៨២	១៩.៥៣៤	៧៩.៦០១
	៤៣.៤៩១	១៧៥.៩២២	៣៨.៦៥៥	១៥៧.៥១៩

១២. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
សាច់ប្រាក់នៅធនាគារ-គណនីសន្សំ	១៨០.១៣៥	៧២៨.៦៤៦	១៤២.៩០៨	៥៨២.៣៥០
ដក៖ សំវិធានធនលើការខាតបង់ពីឱនភាពនៃតម្លៃ	(៣.៦២១)	(១៤.៦៤៧)	-	-
	១៧៦.៥១៤	៧១៣.៩៩៩	១៤២.៩០៨	៥៨២.៣៥០

គណនីសន្សំមានអត្រាការប្រាក់ ០.២០% ក្នុងមួយឆ្នាំ (២០១៩៖ ០.២០% ក្នុងមួយឆ្នាំ) ។

ក្រុមហ៊ុនរក្សាគណនីធនាគារមួយឈ្មោះថា “គណនីសាច់ប្រាក់អតិថិជន” នៅធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ទទួលសាច់ប្រាក់របស់អតិថិជន ដែលមានបំណងធ្វើការជួញដូរក្នុងផ្សារមូលបត្រកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ គណនីនេះ មិនត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទេ ដោយយោងទៅតាមហេតុផលថាគណនីនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្រាប់តែទទួលសាច់ប្រាក់ពីអតិថិជនតែប៉ុណ្ណោះ ហើយវាមិនមែនជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទេ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០ សមតុល្យគណនីសាច់ប្រាក់អតិថិជនជាប្រាក់រៀល មានចំនួន ៤.១៣៣.៩៦៨.៩១៩ រៀល ប្រមាណជា ១.០២១.៩៩៤.៧៩ ដុល្លារអាមេរិក (២០១៩៖ ២.១៨២.៧៥២.៦៥៧ រៀល ប្រមាណជា ៥៣៥.៦៤៥ ដុល្លារអាមេរិក) ហើយសមតុល្យគណនីសាច់ប្រាក់អតិថិជនជាប្រាក់ដុល្លារអាមេរិក មានចំនួន ៣.០៦១.០៤ ដុល្លារអាមេរិក (២០១៩៖ មិនមាន)។

១៣. ដើមទុន

ក្រុមហ៊ុនបានចុះបញ្ជីដើមទុនរបស់ខ្លួនចំនួន ៨.២៤០ លានរៀល (ស្មើនឹង ២.០១០.០០០ ដុល្លារអាមេរិក) ដោយបានបែងចែកជា ២.០៦០.០០០ ភាគហ៊ុនដែលមានតម្លៃចារឹក ៤.០០០ រៀល (ស្មើនឹង ១ ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុន (២០១៩៖ ២.០១០.០០០ ដុល្លារអាមេរិក តម្លៃចារឹក ១ ដុល្លារអាមេរិក ក្នុង ១ ភាគហ៊ុន)។ ទឹកប្រាក់ចំនួន ២.០១០.០០០ ដុល្លារអាមេរិក ត្រូវបានបង់ទាំងស្រុងដោយក្រុមហ៊ុនមេ។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ដើមទុន	២.០១០.០០០	៨.០៤០.០០០	២.០១០.០០០	៨.០៤០.០០០

មិនមានការផ្លាស់ប្តូរនៅក្នុងភាគទុនិក និងរចនាសម្ព័ន្ធភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងឆ្នាំនេះឡើយ។

១៤. កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក

ចំនួនទឹកប្រាក់ដែលបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ត្រូវបានកំណត់ដូចខាងក្រោម៖

បំណុលរយៈពេលវែង		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
អត្ថប្រយោជន៍ពេលចូលនិវត្ត	(ក)	៥៣.៧៦៤	២១៧.៤៧៥	៤៩.២៩៧	២០០.៨៨៦
សំណងអតីតភាពការងារ	(ខ)	៧.៦៥៥	៣០.៩៦៥	៨.១៤៥	៣៣.១៩១
		<u>៦១.៤១៩</u>	<u>២៤៨.៤៤០</u>	<u>៥៧.៤៤២</u>	<u>២៣៤.០៧៧</u>
បំណុលរយៈពេលខ្លី					
ប្រាក់បំណាច់អតីតភាពការងារ	(ខ)	៦៣០	២.៥៤៨	-	-

(ក) អត្ថប្រយោជន៍ពេលចូលនិវត្ត

បម្រែបម្រួលកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់ក្នុងឆ្នាំ មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
នៅថ្ងៃទី១ ខែមករា	៤៩.២៩៧	២០០.៨៨៦	៤៣.៥៧៥	១៧៥.០៨៤
ចំណាយការប្រាក់	៣.៥៦៤	១៤.៥៣០	២.៣០៦	៩.៣៤៤
ចំណាយសេវាក្នុងឆ្នាំ	២.៥៥៣	១០.៤០៩	២.០៨០	៨.៤២៨
(ចំណេញ) ខាតពីការវាស់វែងបណ្តាល មកពី				
ការផ្លាស់ប្តូរការសន្មត	(១.៦៥០)	(៦.៧២៧)	១.៣៣៦	៥.៤១៣
លម្អៀងពីការប្តូរប្រាក់បញ្ញើ	-	(១.៦២៣)	-	២.៦១៧
នៅថ្ងៃទី៣១ ខែធ្នូ	<u>៥៣.៧៦៤</u>	<u>២១៧.៤៧៥</u>	<u>៤៩.២៩៧</u>	<u>២០០.៨៨៦</u>

ចំនួនទឹកប្រាក់ដែលបានកត់ត្រាក្នុងរបាយការណ៍ចំណេញ ឬខាត មានដូចខាងក្រោម៖

	២០២០		២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ចំណាយការប្រាក់	៣.៥៦៤	១៤.៥៣០	២.៣០៦	៩.៣៤៤
ចំណាយសេវាក្នុងឆ្នាំ	២.៥៥៣	១០.៤០៩	២.០៨០	៨.៤២៨
	<u>៦.១១៧</u>	<u>២៤.៩៣៩</u>	<u>៤.៣៨៦</u>	<u>១៧.៧៧២</u>

ចំនួនទឹកប្រាក់ដែលបានកាត់ត្រាក្នុងរបាយការណ៍លទ្ធផលស្ថិត មានដូចខាងក្រោម៖

	២០២០		២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
(ចំណេញ)ខាតពីការវាស់វែងបណ្តាលមកពី ការផ្លាស់ប្តូរការសន្មត	(១.៦៥០)	(៦.៧២៧)	១.៣៣៦	៥.៤១៣

ការសន្មតសំខាន់ៗដែលបានប្រើប្រាស់ដើម្បីកំណត់ចំណាយកាតព្វកិច្ចប៉ាន់ស្មាន មានដូចខាងក្រោម៖

	២០២០	២០១៩
អត្រាកំណើនប្រាក់បៀវត្ស	៣.៤៦%	៣.៤៤%
អត្រាអតិផរណា	១.២០%	១.២០%
អត្រាអប្បបរមា	៧.០០%	៧.០០%
អត្រាមរណៈ (*) និងអត្រាបម្រែបម្រួលបុគ្គលិក (**)	-	-

ការសន្មតសំខាន់ៗដែលបានប្រើប្រាស់ដើម្បីកំណត់ចំណាយកាតព្វកិច្ចប៉ាន់ស្មាន មានដូចខាងក្រោម៖ (ត)

(*) តារាងអត្រាមរណៈមានដូចខាងក្រោម៖

អាយុ	អត្រាមរណៈ(%ក្នុងមួយឆ្នាំ)			
	២០២០		២០១៩	
	ស្រ្តី	បុរស	ស្រ្តី	បុរស
១៨-២៩	០-០.៤៩	០-០.៤២	០-០.២២	០-០.៤២
៣០-៣៩	០-០.១០	០-០.៣២	០-០.១០	០-០.៥៨
៤០-៤៩	-	-	-	-
៥០-៥៩	-	០-៦.៦៧	-	-
៦០	-	-	-	-

(**) តារាងអត្រាបម្រែបម្រួលបុគ្គលិកអត្រាលាយបំបែកបុគ្គលិក មានដូចខាងក្រោម៖

អាយុ	អត្រាបម្រែបម្រួលបុគ្គលិក(%ក្នុងមួយឆ្នាំ)			
	២០២០		២០១៩	
	ស្រ្តី	បុរស	ស្រ្តី	បុរស
១៨-២៩	២.៣-៩.១០	៤.២៩-៩.២៤	០-៧.៣៩	៤.៤២-៧.៣៨
៣០-៣៩	១.៦៨-៤.៦៨	២.៧៤-៥.៧៦	២.៣១-៥.២៦	២.៨២-៥.៤០
៤០-៤៩	០-៦.៦៧	០-៤.៣៨	០-១៤.០៧	០-៥.០២
៥០-៥៩	-	០-៨.៣៣	-	០-៦.០៦
៦០	-	-	-	-

(ខ) សំណងអតីតភាពការងារ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
បំណុលយៈពេលខ្លី	៦៣០	២.៥៤៨	-	-
បំណុលយៈពេលវែង	៧.៦៥៥	៣០.៩៦៤	៨.១៤៥	៣៣.១៩១
	៨.២៨៥	៣៣.៥១២	៨.១៤៥	៣៣.១៩១

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
នាំថ្ងៃទី១ ខែមករា	៨.១៤៥	៣៣.១៩១	១៥.៤៦៤	៦២.១៣៥
ទទួលស្គាល់/(ទុនប្រុង) ក្នុងចំណេញ ឬ ខាត	១៤០	៥៧១	(៧.៣១៩)	(២៩.៦៥៧)
លម្អៀងពីការប្តូរប័ណ្ណ	-	(២៥០)	-	៧១៣
នាំថ្ងៃទី៣១ ខែធ្នូ	៨.២៨៥	៣៣.៥១២	៨.១៤៥	៣៣.១៩១

១៥. បង្គរ និងគណនីត្រូវបង់បង់ប្រាក់

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
បង្គរច្បាប់ឈប់សម្រាកប្រចាំឆ្នាំ	៥២.៨៧១	២១៣.៨៦៣	៤៣.៧២៩	១៧៨.១៩៦
ពន្ធត្រូវបង់	២.៥៩១	១០.៤៨១	១.៨៤៦	៧.៥២២
បង្គរផ្សេងៗ	៤៩.៨៣១	២០១.៥៦៦	៣២.០៨៧	១៣០.៧៥៥
	១០៥.២៩៣	៤២៥.៩១០	៧៧.៦៦២	៣១៦.៤៧៣

១៦. ប្រតិបត្តិការសម្ព័ន្ធភាព

សម្ព័ន្ធភាព	ទំនាក់ទំនង
ធនាគារ អេស៊ីលីដា ភីអិលស៊ី	ក្រុមហ៊ុនមេ
ក្រុមហ៊ុនពាក់ព័ន្ធ	ក្រុមហ៊ុននានាដែលស្ថិតនៅក្រោមក្រុមហ៊ុនមេតែមួយ
គណៈគ្រប់គ្រងសំខាន់ៗ	បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ គឺជាបុគ្គលទាំងឡាយណាដែលមានសិទ្ធិ អំណាច និងការទទួលខុសត្រូវក្នុងការធ្វើផែនការ ការដឹកនាំ និងការត្រួតពិនិត្យ សកម្មភាពនានារបស់ក្រុមហ៊ុន។ បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗរបស់ក្រុមហ៊ុន រួមមាន អភិបាលទាំងអស់និងសមាជិកគណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន។

(ក) ចំណូលការប្រាក់ពីក្រុមហ៊ុនមេ

	២០២០		២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ចំណូលការប្រាក់	៩២.៣១៩	៣៧៦.៣៨៥	៨៦.៥២៤	៣៥០.៥៩៥

(ខ) កម្រៃ និងចំណាយជូនក្រុមហ៊ុនមេ

	២០២០		២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ចំណាយទឹក-ភ្លើង	៥.២៣៥	២១.៣៤៣	៤.៣២០	១៧.៥០៥
សេវាធនាគារ	៥០១	២.០៤២	៤៧០	១.៩០៤
	៥.៧៣៦	២៣.៣៨៥	៤.៧៩០	១៩.៤០៩

(គ) ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ

	២០២០		២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី	១៣៣.១៣៨	៥៤២.៨០៤	១២៦.៩៣៤	៥១៤.៣៣៧
អត្ថប្រយោជន៍បុគ្គលិករយៈពេលវែង	៣២.៥៧០	១៣២.៧៨៨	២៦.៦៨៥	១០៨.១២៦
អត្ថប្រយោជន៍ក្រោយពេលបញ្ចប់ការងារ	៣១.៧៧០	១២៩.៥២៦	៣០.២៣៤	១២២.៥០៨
	១៩៧.៤៧៨	៨០៥.១១៨	១៨៣.៨៥៣	៧៤៤.៩៧១

(ឃ) សមតុល្យចុងឆ្នាំកើតឡើងពីប្រតិបត្តិការជាមួយសម្ព័ន្ធភ្នាក់

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
គណនីសន្សំ (កំណត់សម្គាល់១២)	១៨០.១៣៥	៧២៨.៦៤៦	១៤២.៩០៨	៥៨២.៣៥០
ប្រាក់បញ្ញើមានកាលកំណត់ (កំណត់សម្គាល់ ១០)	១.៦៩៧.៧៧៥	៦.៨១៧.៥០១	១.៦៦០.០០០	៦.៧៦៤.៥០០
ការប្រាក់ត្រូវទទួល (កំណត់សម្គាល់ ១០)	២.១៨៧	៨.៨៤៦	១៦.៥៩៥	៦៧.៦២៥
	<u>១.៨៨០.០៩៧</u>	<u>៧.៦០៤.៩៩៣</u>	<u>១.៨១៩.៥០៣</u>	<u>៧.៤១៤.៤៧៥</u>

១៧. ឧបករណ៍ហិរញ្ញវត្ថុ - តម្លៃសមស្រប និងការគ្រប់គ្រងហានិភ័យ

(ក) ការចាត់ថ្នាក់គណនេយ្យ និងតម្លៃសមស្រប

ក្រុមហ៊ុនមិនធ្វើការបង្ហាញអំពីព័ត៌មានតម្លៃសមស្របសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ព្រោះតម្លៃយោងគឺសមស្របប្រហាក់ប្រហែលទៅនឹងតម្លៃសមស្រប។

(ខ) ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

(i) សេចក្តីសង្ខេប

ក្រុមហ៊ុនប្រឈមមុខនឹងហានិភ័យដូចខាងក្រោម ដែលកើតពីឧបករណ៍ហិរញ្ញវត្ថុរបស់ខ្លួន៖

- ហានិភ័យឥណទាន
- ហានិភ័យសាច់ប្រាក់ងាយស្រួល និង
- ហានិភ័យទីផ្សារ

កំណត់សម្គាល់នេះ ត្រូវបានបង្ហាញពីព័ត៌មានអំពីហានិភ័យក្នុងប្រភេទនៃហានិភ័យនីមួយៗ ដូចខាងលើគោលបំណង គោលនយោបាយ និងដំណើរការរបស់ក្រុមហ៊ុនដើម្បីវាស់វែង និងគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងដើមទុនរបស់ក្រុមហ៊ុន។

(ii) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ហិរញ្ញវត្ថុប្រសិនបើអតិថិជន ឬដៃគូពាណិជ្ជកម្ម មិន

បំពេញតាមកាតព្វកិច្ចដែលមានចែងនៅក្នុងកិច្ចសន្យា។

អ្នកគ្រប់គ្រងមានគោលនយោបាយឥណទាន ហើយការប្រឈមរបស់ក្រុមហ៊ុនទៅនឹងហានិភ័យឥណទាន ត្រូវបានត្រួតពិនិត្យដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម។ ការវាយតម្លៃឥណទាន ត្រូវបានធ្វើឡើង ចំពោះគ្រប់អតិថិជនទាំងអស់ដែលមានឥណទានលើចំនួនកំណត់។ ក្រុមហ៊ុនមិនតម្រូវឲ្យមានទ្រព្យបញ្ចាំសម្រាប់ទ្រព្យសកម្មទេ។

គ្មានការផ្ដោតសំខាន់ទៅលើហានិភ័យឥណទានទេ។ ការប្រឈមអតិបរមាទៅនឹងហានិភ័យឥណទាន គឺបានបង្ហាញតាមតម្លៃយោងនៃទ្រព្យសកម្មនីមួយៗក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

(iii) ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលក្រុមហ៊ុនមិនអាចបំពេញកាតព្វកិច្ចទាក់ទងនឹងបំណុលហិរញ្ញវត្ថុ ដែលត្រូវទូទាត់ដោយប្រើសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុ។ គោលដៅរបស់ក្រុមហ៊ុនក្នុងការគ្រប់គ្រង ហានិភ័យសាច់ប្រាក់ងាយស្រួល គឺធានាការរក្សាកម្រិតទ្រព្យសកម្មងាយស្រួលឲ្យបានគ្រប់គ្រាន់ទាំងក្នុងពេល ធម្មតា ឬមានបញ្ហា ដោយមិនមានការកើតឡើងនូវការខាតបង់ដែលមិនអាចទទួលយកបាន ឬហានិភ័យដែលប៉ះពាល់ដល់កិត្តិយសរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនត្រួតពិនិត្យហានិភ័យសាច់ប្រាក់ងាយស្រួល និងរក្សាកម្រិតសាច់ប្រាក់ និងសាច់ប្រាក់សមមូលឲ្យបានគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន និងដើម្បីបន្ថយផលប៉ះពាល់នៃការប្រែប្រួលនូវលំហូរសាច់ប្រាក់។

ការប្រឈមនូវហានិភ័យសាច់ប្រាក់ងាយស្រួល

តារាងខាងក្រោមនេះ គឺជាកាលវេសន៍នៃអនិស្សន្ធបំណុលហិរញ្ញវត្ថុដែលនៅសល់ នាកាលបរិច្ឆេទរាយការណ៍។ ចំនួននេះ គឺចំនួនដុល និងមិនអប្បបរមា និងរួមមានការបង់ប្រាក់ប៉ាន់ស្មាន និងមិនបញ្ចូលកិច្ចព្រមព្រៀងកាត់កង។

		លំហូរសាច់ប្រាក់ដុល	៦ខែ	៦-១២ខែ	លើសពី ១ឆ្នាំ
	តម្លៃយោង ដុល្លារអាមេរិក	តាមកិច្ចសន្យា ដុល្លារអាមេរិក	ឬក៏ជាង ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
២០២០					
បង្គរ និងគណនីត្រូវទូទាត់ផ្សេងៗ	១០២.៧០២	១០២.៧០២	៧.៦៦៧	៤២.១៦៤	៥២.៨៧១
ស្មើនឹងពាន់រៀល (កំណត់សម្គាល់៥)					
បង្គរ និងគណនីត្រូវទូទាត់ផ្សេងៗ	៤១៥.៤៣០	៤១៥.៤៣០	៣១.០១៣	១៧០.៥៥៣	២១៣.៨៦៣

២០១៩

បង្ក និងគណនីត្រូវទូទាត់ផ្សេងៗ	៧៥.៨១៦	៧៥.៨១៦	២៧.៥០៦	៤.៥៨១	៤៣.៧២៩
ស្មើនឹងពាន់រៀល (កំណត់សម្គាល់៥)					
បង្ក និងគណនីត្រូវទូទាត់ផ្សេងៗ	៣០៨.៩៥០	៣០៨.៩៥០	១១២.០៨៨	១៨.៦៦៨	១៧៨.១៩៦

(iv) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការប្រែប្រួលតម្លៃទីផ្សារដូចជា អត្រាប្តូរប្រាក់អត្រាការប្រាក់ដែលប៉ះពាល់ដល់ចំណូល ឬតម្លៃនៃការកាន់កាប់នូវឧបករណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យនូវការផ្ទុះឡើងហានិភ័យទីផ្សារក្នុងកម្រិតមួយទទួលយកបាន ខណៈពេលដែលផ្តល់មកវិញនូវចំណូលជាអតិបរមា។

ហានិភ័យរូបិយប័ណ្ណរេនេស

ក្រុមហ៊ុនមិនមានហានិភ័យរូបិយប័ណ្ណរេនេសជាសារវន្តនោះទេ ដោយសារប្រតិបត្តិការភាគច្រើនរបស់ក្រុមហ៊ុនត្រូវបានធ្វើឡើងប្រាក់ដុល្លារអាមេរិក ដែលជាប្រភេទរូបិយប័ណ្ណមុខងាររបស់ក្រុមហ៊ុន។

ហានិភ័យអត្រាការប្រាក់

ការប្រឈមទៅនឹងហានិភ័យការប្រាក់របស់ក្រុមហ៊ុន ពាក់ព័ន្ធទៅនឹងទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលមានការប្រាក់។

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលមានការប្រាក់

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការប្រាក់ រួមមានប្រាក់បញ្ញើនៅធនាគារ។ អត្រាការប្រាក់ និងកាលកំណត់នៃសមតុល្យធនាគារ ត្រូវបានបង្ហាញនៅកំណត់សម្គាល់១០។ គ្មានបំណុលហិរញ្ញវត្ថុដែលមានការប្រាក់នៅកាលបរិច្ឆេទរបាយការណ៍ទេ។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ឧបករណ៍អត្រាថេរ				
ទ្រព្យសកម្មហិរញ្ញវត្ថុ រួមបញ្ចូលការប្រាក់ និង ក្រោយកាត់កងសំវិធានធនលើការខាតបង់ ពីឱនភាពតម្លៃ)	១.៦៦៥.៨៣៧	៦.៧៣៨.៣១១	១.៦៧៦.៥៩៥	៦.៨៣២.១២៥

ការវិភាគរំព្យោចលើលំហូរសាច់ប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ

ក្រុមហ៊ុនពុំមានឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរជាសាវ័ន្តនោះទេ។ ដូច្នេះការវិភាគរំព្យោចលើលំហូរសាច់ប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ មិនត្រូវបានបង្ហាញឡើយ។

(គ) ការគ្រប់គ្រងហានិភ័យដើមទុន

គោលបំណងរបស់ក្រុមហ៊ុននៅពេលគ្រប់គ្រងដើមទុន គឺដើម្បីការពារសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបន្តជា
ការព្រួយបារម្ភក្នុងគោលបំណងដើម្បីផ្តល់ត្រឡប់មកវិញ សម្រាប់ភាគហ៊ុនិក និងអត្ថប្រយោជន៍ សម្រាប់អ្នក
ពាក់ព័ន្ធដទៃទៀត និងដើម្បីរក្សាចរន្តសម្ព័ន្ធដើមទុនល្អប្រសើរ ដើម្បីកាត់បន្ថយដើមទុន។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុនមានដើមទុនចំនួន ២.០១០.០០០ ដុល្លារអាមេរិក ហើយមិនមានបំណុល
ពីភាគីម្ខាងទៀតទេ ហើយបានបំពេញតាមលក្ខខណ្ឌដើមទុនអប្បបរមាចំនួន ១.៥០០.០០០ ដុល្លារអាមេរិក។

លើសពីនេះទៅទៀតក្រោមបទបញ្ជារបស់គណៈកម្មការមូលបត្រកម្ពុជា ក្រុមហ៊ុនត្រូវរក្សាសមាមាត្រដើមទុន
១៥០%។ ដើមទុនសុទ្ធរបស់ក្រុមហ៊ុន និងសមាមាត្រដើមទុនសុទ្ធ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានបង្ហាញ
នៅក្នុងរាងខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ដើមទុនសុទ្ធ				
ទ្រព្យសកម្មធនសរុប (*)	២.១២៥.១២៩	៨.៥៩៦.១៤៧	២.០៤៨.៣០៧	៨.៣៤៦.៨៥១
បំណុលខាងក្រៅសរុប	(១១៧.៦០៤)	(៦៧៧.៩៥៨)	(១៣៥.២២៩)	(៥៥១.០៥៩)
	<u>១.៩៥៧.៥២៥</u>	<u>៧.៩១៨.១៨៩</u>	<u>១.៩១៣.០៧៨</u>	<u>៧.៧៩៥.៧៩២</u>
កម្រិតដើមទុនដែលបានកំណត់ (ខ្ពស់ជាង ក និងខ)				
៥% នៃមូលធនភាគទុនិក (ក)	១០០.៩១៥	៤០៨.២០១	១០០.១៧១	៤០៨.១៩៨
១០% នៃបំណុលខាងក្រៅសរុប (ខ)	១៦.៧៦០	៦៧.៧៩៦	១៣.៥២៣	៥៥.១០៦
កម្រិតដើមទុនដែលបានកំណត់	<u>១០០.៩១៥</u>	<u>៤០៨.២០១</u>	<u>១០០.១៧១</u>	<u>៤០៨.១៩៨</u>
សមាមាត្រដើមទុនសុទ្ធ	<u>១.៩៤០%</u>	<u>១.៩៤០%</u>	<u>១.៩១០%</u>	<u>១.៩១០%</u>

(*) រួមបញ្ចូលដោយសាច់ប្រាក់ និងសាច់ប្រាក់សមមូល ប្រាក់បញ្ញើមានកាលកំណត់ (លើកលែងការប្រាក់ត្រូវ
ទទួល) និង ប្រាក់បញ្ញើតម្កល់តាមច្បាប់។

១៨. យថាភាពលើពន្ធ

ពន្ធ ត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរ ដែលផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យ ដាក់ទណ្ឌកម្ម និងការគិតការប្រាក់។ ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពន្ធលើប្រតិបត្តិការច្រើនប្រភេទ ប្រឈមនឹងបំណកស្រាយផ្សេងៗ។

បញ្ហាទាំងនេះ អាចបង្កើតឲ្យមានហានិភ័យពន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈធំជាងនៅប្រទេសដទៃទៀត។ អ្នកគ្រប់គ្រងជឿជាក់ថា ការធ្វើសវិធានធនមានលក្ខណៈគ្រប់គ្រាន់ ដោយផ្អែកទៅលើការបកស្រាយនៃនីតិកម្មពន្ធ។ ក៏ប៉ុន្តែ អាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានបំណកស្រាយខុសគ្នា ហើយផលប៉ះពាល់អាចមានលក្ខណៈជាសារវន្ត។

១៩ ព្រឹត្តិការណ៍សំខាន់ៗ

ផលប៉ះពាល់នៃការផ្ទុះឡើងនៃល្បឿនវិសក្សណាដល់ក្រុមហ៊ុន

ចាប់តាំងពីខែមករា ឆ្នាំ២០២០ ការផ្ទុះឡើងនៃល្បឿនវិសក្សណា (“ជំងឺកូវីដ-១៩”) បានជះឥទ្ធិពលលើបរិយាកាសអាជីវកម្មជាសកល។ រហូតមកដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ ជំងឺកូវីដ-១៩ មិនមានផលប៉ះពាល់ជាសារវន្តដល់ក្រុមហ៊ុនទេ។ ការវិវត្ត និងការរីករាលដាលបន្ថែមនៃជំងឺកូវីដ-១៩ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ រួមទាំងការផ្លាស់ប្តូរបន្ថែមទៀតទៅលើលក្ខខណ្ឌសេដ្ឋកិច្ចដែលអាចកើតឡើង អាចមានផលប៉ះពាល់ដល់លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលក្នុងនោះវិសាលភាពនៃផលប៉ះពាល់ មិនអាចត្រូវបានប៉ាន់ប្រមាណនាកាលបរិច្ឆេទនៃរបាយការណ៍នេះ។ ក្រុមហ៊ុននឹងរក្សាការយកចិត្តទុកដាក់ជាបន្តទៅលើស្ថានភាពនៃជំងឺកូវីដ-១៩ និងចាត់វិធានការយ៉ាងសកម្ម ដើម្បីឆ្លើយតបទៅនឹងទំហំផលប៉ះពាល់របស់វាលើស្ថានភាពហិរញ្ញវត្ថុ និង លទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុន។

ការិយាល័យកណ្តាល ៖ ជាន់ទី ៥ អគារអេស៊ីលីដាលេខ ៦១
មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ

ទូរស័ព្ទ ៖ ០២៣ ៧២៣ ៣៨៨ / ៩៩៩ ៩៧៧

info@acledasecurities.com.kh / www.acledasecurities.com.kh